



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ




របាយការណ៍ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៥



ព័ត៌មានហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ		ត្រីមាសទី២ ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៣
		(ពាន់រៀល)	(ពាន់រៀល)	(ពាន់រៀល)
ទ្រព្យសកម្មសរុប		១.៩៦៥.២៩០.៨៩៩	១.៧៧៣.៣២៤.៦១៧	១.៦០២.៨២៤.៩៤០
បំណុលសរុប		៨៨៤.០០៩.៨៧០	៧០៣.៤២២.៨៤១	៦៣០.៧៨០.០៦៤
មូលធនសរុប		១.០៨១.២៨១.០២៩	១.០៦៩.៩០១.៧៧៦	៩៧២.០៤៤.៨៧៦
លទ្ធផលហិរញ្ញវត្ថុ		ត្រីមាសទី២ ឆ្នាំ២០២៥	ត្រីមាសទី២ ឆ្នាំ២០២៤	ត្រីមាសទី២ ឆ្នាំ២០២៣
ចំណូលសរុប		១៤៧.៣២១.០៤៧	១១៤.៥១៣.៧៦១	៩២.០៦៣.១៣២
ចំណេញមុនបង់ពន្ធ		២៨.៩០៥.៨៣៤	៤៥.៧៦២.៤៤៨	៣៤.៥៩២.៣០៨
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ		១៧.៧៥០.៨០៤	៣៧.៧៩២.០៣៧	២៩.៩៥៧.៧៩៥
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ		១៧.៧៥០.៨០៤	៣៧.៧៩២.០៣៧	២៩.៩៥៧.៧៩៥
អនុបាតហិរញ្ញវត្ថុ		ត្រីមាសទី២ ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៣
អនុបាតសោធនភាព		៣,៧៩%	២៥,៧៤%	២៦,៩២%
អនុបាត	អនុបាតចរន្ត	១,៧១	២,៣៨	១,៩៤
សន្ទនីយភាព	អនុបាតចរន្តលឿន	១,៤៩	២,០៦	១,៦៩
		ត្រីមាសទី២ ឆ្នាំ២០២៥	ត្រីមាសទី២ ឆ្នាំ២០២៤	ត្រីមាសទី២ ឆ្នាំ២០២៣
អនុបាត ចំណេញភាព	ផលចំណេញក្នុងមួយ ឯកតាទ្រព្យសកម្ម	០,៩០%	២,២៤%	២,០១%
	ផលចំណេញក្នុងមួយ ឯកតាមូលធន	១,៦៤%	៣,៦៨%	៣,១៧%
	គំលាតចំណេញដុល	៣០,៧៤%	៣០,១៥%	១៨,៧៨%
	គំលាតចំណេញភាព	១២,០៥%	៣៣,០០%	៣២,៥៤%
	ចំណេញក្នុងមួយឯក តាមូលបត្រកម្មសិទ្ធិ (រៀល)	២០៦,៩៥	៤៤០,៦១	៣៤៩,២៧
អនុបាតលទ្ធភាពសងការប្រាក់		១៤,៧៦	២៤,៩៣	១៦,៥១

ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប





តារាងហ៊ុនិករបស់ កសស

ល.រ	ប្រភេទមូលបត្រកម្មសិទ្ធិ	ភាគហ៊ុនិក	ចំនួនមូលបត្រកាន់កាប់	ភាគរយ
១	មូលបត្រកម្មសិទ្ធិគ្មានសិទ្ធិបោះឆ្នោតប្រភេទ “ក”	រដ្ឋតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៣៦៤.៥៣០.៨៦១	៨០,៩៥ %
២	មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោតប្រភេទ “ខ”	រដ្ឋតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៦៤.៣២៨.៩៧៥	១៤,២៩ %
៣	មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោតប្រភេទ “គ”	ឯកជន	២១.៤៤២.៩៩២	៤,៧៦ %
សរុប			៤៥០.៣០២.៨២៨	១០០ %

តារាងហ៊ុនិកកាន់កាប់មូលបត្រកម្មសិទ្ធិប្រភេទ “គ” របស់ កសស

ល.រ	ភាគហ៊ុនិក	ចំនួនមូលបត្រកាន់កាប់	ភាគរយ
១	ESOP	២.១៤៤.២៩៩	១០ %
២	KAMIGUMI CO., LTD	១១.១៥០.៣២៤	៥២ %
៣	KOBE-OSAKA International Port Corporation	២.១៤៤.៣០០	១០ %
៤	ភាគហ៊ុនិកឯកជនដទៃទៀត	៦.០០៤.០៦៩	២៨ %
សរុប		២១.៤៤២.៩៩២	១០០ %



សមាសភាពក្រុមប្រឹក្សាភិបាល



ឯកឧត្តម លូ គីមឈង់
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
ទទួលបន្ទុកជាប្រធានអគ្គនាយក



ឯកឧត្តម ឈូន ចិន
តំណាងក្រសួងសាធារណការ
និងដឹកជញ្ជូន



ឯកឧត្តម លូ ជិន
តំណាងក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ



ឯកឧត្តម គីម ស៊ីសិន
តំណាងក្រសួងពាណិជ្ជកម្ម



លោក ហ៊ុន មុន្នីវណ្ណ
អភិបាលឯករាជ្យ



លោក Hidetoshi KUME
អភិបាលមិនប្រតិបត្តិ
តំណាងភាគហ៊ុនិកឯកជន



លោក លូ ជិន
តំណាងនិយោជិតកម្មករ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ



**សេចក្តីថ្លែងរបស់
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
ទទួលបន្ទុកជាប្រធានអគ្គនាយក**

តាងនាម ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ក្នុងការបង្ហាញជូននូវ របាយការណ៍លទ្ធផលអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ សម្រាប់ការិយបរិច្ឆេទបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ។

ក្រោមម្លប់នៃសុខសន្តិភាពពេញលេញ របស់ព្រះរាជាណាចក្រកម្ពុជា រយៈពេលជាងពីរទសវត្សរ៍នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** និងបន្តដោយ សម្តេចមហាបវរជ័យ **ហ៊ុន ម៉ាណែត** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) មានការអភិវឌ្ឍ ពង្រឹង និងពង្រីកសមត្ថភាពជាបន្តបន្ទាប់ ។ ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកមានភាពមិនច្បាស់លាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ជាមោទនភាព និងកិត្តិយសដ៏ធំធេង ជាប្រវត្តិសាស្ត្ររបស់ កសស ដែលសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ជាង ១លានTEUs នៅក្នុងឆ្នាំ២០២៤ និងបានសបញ្ជាក់ឱ្យឃើញថា កសស កំពុងតែប្រែក្លាយខ្លួនជាបណ្តើរៗ ស្របតាមចក្ខុវិស័យ និងផែនការមេ (Master Plan) ទៅជាកំពង់ផែតំបន់ (Regional Port) និងមជ្ឈមណ្ឌលឡូជីស្ទិក (Logistics Hub) ដែលមិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺសម្រាប់តំបន់ទន្លេមេគង្គ និងលើសពីនេះទៀត ។

ដោយមានការគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល ក្រសួងអាណាព្យាបាល (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន) ប្រជាជន និងរដ្ឋាភិបាលជប៉ុន សមត្ថកិច្ច ភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់ផែនាំអស់ រួមទាំង មន្ត្រី បុគ្គលិក បងប្អូនកម្មករ កសស ដែលបានខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ ជាលទ្ធផល បរិមាណកុងតឺន័រឆ្លងកាត់ កសស នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ មានចំនួន ៣១៧.៣៦៧ TEUs កើនឡើង ៥៧.៧៥០ TEUs ស្មើនឹង ២២,២៤% ដែលធ្វើឱ្យប្រាក់ចំណូលសរុបមានចំនួន ១៤៧.៣២១.០៤៧.០០០ រៀល កើនឡើង ៣២.៨០៧.២៨៦.០០០ រៀល ស្មើនឹង ២៨,៦៥% ។

ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើនេះ ក៏ដូចជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ កសស ប្តេជ្ញាលើកកម្ពស់គុណភាពសេវាកម្មដោយបង្កើនការប្រើប្រាស់បរិក្ខារកម្មវិធីថ្មីថ្មោង និងជម្រុញការតភ្ជាប់ ដើម្បីប្រែក្លាយខ្លួនទៅជាច្រកទ្វារដឹកជញ្ជូនសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងទាក់ទាញការវិនិយោគនៅកម្ពុជា ។ ទន្ទឹមម្យ៉ាងនេះ កសស កំពុងបន្តពង្រឹងសមត្ថភាពធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពជំនាញ និងការបណ្តុះបណ្តាល ដើម្បីធានាបាននូវប្រសិទ្ធភាពគុណតម្លៃល្អប្រសើរ និងទាន់ពេលវេលា ប្រកបដោយភាពប្រកួតប្រជែងជូនដល់អតិថិជនរបស់យើង ។ បន្ថែមលើនេះ កសស នឹងបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារ និងផ្តល់សេវាកម្មឱ្យកាន់តែល្អប្រសើរ ដើម្បីសម្រេចបានលទ្ធផលខ្ពស់ជាប្រយោជន៍ដល់ភាគហ៊ុនិករបស់ខ្លួន ។

➢ ដើម្បីឆ្លើយតបនឹង កំណើនបរិមាណកុងតឺន័រឆ្លងកាត់ កសស ក៏ដូចជាតម្រូវការរបស់អតិថិជន កសស មាន ទិសដៅការងារចម្បង ដូចខាងក្រោម៖

- ប្រតិបត្តិការ និងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) តាមទិសដៅ និងតម្រូវការរបស់ គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា
- បន្តអនុវត្តការងារតាមផែនការដែលបានគ្រោងទុក
- បង្កើនគុណភាពសេវាកម្មឥតឈប់ឈរ តាមរយៈការជួសជុល ថែទាំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែ និងគ្រឿងចក្របន្ថែមទៀត, សហការយ៉ាងជិតស្និទ្ធជាមួយអ្នកប្រើប្រាស់ផែ និងអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យា និងមធ្យោបាយគ្រឿងចក្រទំនើបៗ ស្របតាមនវានុវត្តន៍អន្តរជាតិ
- សហការជាមួយដៃគូអភិវឌ្ឍន៍ សិក្សាជាជំហានៗ និងមានផែនការច្បាស់លាស់កសាងផែទឹកជ្រៅ ស្របតាមទស្សនវិស័យ និងកំណើនកុងតឺន័រឆ្លងកាត់
- ពង្រឹងគោលការណ៍ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទាំងអស់គ្នា ចូលរួមលើកកម្ពស់ការ អភិវឌ្ឍប្រទេសជាតិ និងកាត់បន្ថយភាពក្រីក្រ
- ចូលរួមក្នុងសកម្មភាពអភិវឌ្ឍសហគមន៍មូលដ្ឋាន និងលើកកម្ពស់សុខុមាលភាពសង្គម ។

សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី **ហ៊ុន ម៉ាណែត** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអាណាព្យាបាលទាំងពីរ (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងសាធារណការ និងដឹកជញ្ជូន) អាជ្ញាធរដែនដី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សមត្ថកិច្ចពាក់ព័ន្ធ ដែលជានិច្ចកាលតែងតែគាំទ្រ និងចូលរួមបំពេញភារកិច្ចរួមជាមួយនឹងកំពង់ផែ ផ្តល់នូវគុណភាពសេវាកម្មប្រកប ដោយប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់អតិថិជន រហូតសម្រេចបានលទ្ធផលល្អប្រសើរ ។

ជាចុងក្រោយនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់កំពង់ផែ ស្វយ័តក្រុងព្រះសីហនុទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

ថ្ងៃចន្ទ ២ កើត ខែកទ្របទ ឆ្នាំឃ្លាញ់ សប្តស័ក ព.ស. ២៥៦៩

ខេត្តព្រះសីហនុ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥



ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា

នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

លូ គីមយ៉ាង

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	I
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប.....	II
សមាសភាពក្រុមប្រឹក្សាភិបាល	IV
សេចក្តីផ្តើមរបស់ប្រធានអគ្គនាយក	V
ផ្នែកទី១ : ព័ត៌មានទូទៅពាក់ព័ន្ធនឹងកំណត់ផែស្វយ័តក្រុងព្រះសីហនុ	០១
ក- អត្តសញ្ញាណកំណត់ផែស្វយ័តក្រុងព្រះសីហនុ	០២
ខ- លក្ខណៈនៃធុរកិច្ច	០២
គ- ព្រឹត្តិការណ៍សំខាន់ៗ របស់កំណត់ផែស្វយ័តក្រុងព្រះសីហនុ	០៤
ផ្នែកទី២ : ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច.....	០៥
ក- លទ្ធផលប្រតិបត្តិការធុរកិច្ច.....	០៦
ខ- ចេតនាសម្ព័ន្ធចំណូល	០៨
ផ្នែកទី៣ : របាយការណ៍ហិរញ្ញវត្ថុ ដែលបានត្រួតពិនិត្យឡើងវិញ ដោយសវនករឯករាជ្យ.....	០៩
ផ្នែកទី៤ : ការពិភាក្សា និងការវិនិច្ឆ័យរបស់គណៈក្រុមក្រុង.....	១១
ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ.....	១២
ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ	១៨
គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល.....	១៨
ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	១៨
ង- ផលប៉ះពាល់នៃអតិផរណា	១៩
ច- គោលនយោបាយសេដ្ឋកិច្ចសារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល	១៩
ផ្នែកទី៥ : ព័ត៌មានចាំបាច់ផ្សេងៗទៀតសម្រាប់ការពិភាក្សា	២០
ហត្ថលេខាអភិបាលរបស់កំណត់ផែស្វយ័តក្រុងព្រះសីហនុ	២២
ឧបសម្ព័ន្ធ	២៣
ព័ត៌មានហិរញ្ញវត្ថុត្រូវបានរៀបចំឡើងវិញ (មិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ បីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	

ផ្នែកទី១

ព័ត៌មានទូទៅពាក់ព័ន្ធនឹង
កំរងផែស្វយ័តក្នុងព្រះសីហនុ

ក- អត្តសញ្ញាណកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ : កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)
ឈ្មោះក្រុមហ៊ុនជាអក្សរ (ឡាតាំង) : PORT AUTONOME DE SIHANOUKVILLE "PAS"
ឈ្មោះក្រុមហ៊ុនជាអក្សរ (អង់គ្លេស) : SIHANOUKVILLE AUTONOMOUS PORT
លេខកូដស្តង់ដារ : KH1000060009
អាសយដ្ឋាន : តិរៈវិថីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សង្កាត់លេខ៣
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ : (៨៥៥) ៣៤ ៩៣៣ ៤១៦ / ៩៣៣ ៥១១
ទំនាក់ទំនងវិនិយោគិន : (៨៥៥) ៧៨ ៤៩៦ ៧៨៩
គេហទំព័រ : www.pas.gov.kh
អ៊ីម៉ែល : pasinfo@pas.gov.kh
វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម : MOC-37805504 ពណ.ចបព
ចុះបញ្ជីក្រោមលេខ : 00074638
កាលបរិច្ឆេទចុះបញ្ជីពាណិជ្ជកម្ម : ២១ កុម្ភៈ ២០១៧
សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ : ០៥៨/១៧/គ.ម.ក/ស.ស.វ
កាលបរិច្ឆេទ : ០៩ ឧសភា ២០១៧
ឈ្មោះតំណាងបុគ្គលបោះផ្សាយ : **ឯកឧត្តម លូ គឹមឈន់**

ខ- លក្ខណៈនៃបុរេកិច្ច

កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីប្រតិបត្តិការប្រមាណ ១២៥ ហិកតា ។ កំពង់ផែស្ថិតនៅឆកកំពង់សោម ដែលជាកំពង់ផែទឹកជ្រៅស្នូលសម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រ ដែលទទួលបានភាពអនុគ្រោះពីធម្មជាតិ ដោយពុំមានគ្រោះរញ្ជួយដី ខ្យល់ព្យុះ ទឹកជំនន់ និងមានជម្រៅទឹកជ្រៅ ហើយស្ថិតនៅចំទីតាំងដែលពុំតម្រូវឱ្យមានការបូមស្តារឃ្លូងនាវាជាប្រចាំឡើយ ។

កសស ជាមជ្ឈមណ្ឌលចែកចាយ និងផ្គត់ផ្គង់ទំនិញ ដែលមានការប្រមូលផ្តុំប្រព័ន្ធដឹកជញ្ជូនគ្រប់ប្រភេទក្នុងការផ្តល់សេវាជូនអតិថិជន និងអ្នកប្រើប្រាស់ផងដែរ តភ្ជាប់ទៅរាជធានីភ្នំពេញតាមផ្លូវគោក ដោយផ្លូវជាតិលេខ៤ មានប្រវែង ២២៦ គីឡូម៉ែត្រ ឬ តាមផ្លូវជាតិលេខ៣ កាត់តាមទីរួមខេត្តកំពត មានប្រវែង ២៤៤ គីឡូម៉ែត្រ ឬ ផ្លូវល្បឿនលឿនមានប្រវែង ១៨៧ គីឡូម៉ែត្រ ។ ក្រៅពីផ្លូវគោក កសស ត្រូវបានតភ្ជាប់ដោយខ្សែរថភ្លើង ភាគខាងត្បូងពីភ្នំពេញកាត់តាមខេត្តកំពត ដែលមានប្រវែង ២៦៤ គីឡូម៉ែត្រ និងតាមផ្លូវអាកាស តភ្ជាប់ពីខេត្តសៀមរាប រាជធានីភ្នំពេញ ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសចិន មកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ។

ក្នុងនាមជាអាជ្ញាធរ និងប្រតិបត្តិករផង កសស មានកម្មវត្ថុអាជីវកម្ម និងសេវាកម្ម ដូចខាងក្រោម៖

- កណ្តាលកិច្ច នាំនាវាចេញ-ចូល និងផ្តល់ភស្តុភារដល់នាវា
- លើកដាក់ ផ្ទេរ-ផ្ទុក ទំនិញ
- ស្តុកទំនិញ នៅឃ្លាំង និងទីលាន
- ដឹកជញ្ជូនទំនិញ
- តំបន់សេដ្ឋកិច្ចពិសេស
- ការផ្ទេរមធ្យោបាយដឹកជញ្ជូន "Transshipment"

ល.រ	ឈ្មោះស្ថានីយ៍	ប្រភេទទំនិញ	បណ្តោយ (ម៉ែត្រ)	ទទឹង (ម៉ែត្រ)	ចំណាត
១	ស្ថានីយ៍ផែ អ្នកដំណើរ (ចំណាតផែចាស់)	អ្នកដំណើរ និងទំនិញរាយ	២៩០	២៨	លេខ១ និងលេខ៣៖ ជម្រៅទឹក ៩ ម៉ែត្រ ដល់ ១៣ ម៉ែត្រ សម្រាប់នាវា ដែលមានជម្រៅ ៨,៥ ម៉ែត្រ ចូលចតបាន។ លេខ២ និងលេខ៤ ជម្រៅ ៦,៥ ម៉ែត្រ ដល់ ៨ ម៉ែត្រ សម្រាប់នាវា ដែលមានជម្រៅក្រោម ៧ ម៉ែត្រ ចូលចតបាន។
២	ស្ថានីយ៍ផែ បន្ថែម (ចំណាតផែថ្មី)	កុងតឺន័រ	៣៥០	៥០០	លេខ៥ (ផ្នែកខាងលិច) ប្រវែង ៩៧ ម៉ែត្រ សម្រាប់នាវាទំនិញទូទៅ និងលេខ៦ (ផ្នែកខាងកើត)៖ ប្រវែង ២៥៣ ម៉ែត្រ ជម្រៅទឹក ១០,៥ ម៉ែត្រ អនុញ្ញាតឱ្យនាវាកុងតឺន័រមាន ជម្រៅទឹក ៩,៥ ម៉ែត្រ ចូលចតបាន ។
៣	ស្ថានីយ៍ផែ កុងតឺន័រ	កុងតឺន័រ	៤០០	៣៥០	លេខ៧ និងលេខ៨៖ ជម្រៅទឹក ១១,៥ ម៉ែត្រ អនុញ្ញាតឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៥ ម៉ែត្រ ចូលចតបាន ។
៤	ស្ថានីយ៍ផែ ពហុបំណង	អ្នកដំណើរ ទំនិញរាយ និងរុក្ខរកប្រេង	៣៣០	២០០	ផែនការបំណង មានប្រវែង ៣៣០ ម៉ែត្រ និង ជម្រៅទឹក ១៣,៥ ម៉ែត្រ សម្រាប់ ប្រតិបត្តិការ លើកដាក់ទំនិញរាយ និងទំនិញទូទៅ ដែល អាចអនុញ្ញាតឱ្យ នាវាចំណុះ ៥០.០០០ DWT ចូលចតបាន និងចំណាតផែមូលដ្ឋាន ផ្គត់ផ្គង់ ការរុក រកប្រេងក្នុងដែនសមុទ្រ មានប្រវែង ២០០ ម៉ែត្រ និងជម្រៅទឹក ៧,៥ ម៉ែត្រ ដើម្បី បម្រើសេវាកម្មការកម្ម សម្រាប់ការរុករកប្រេង ក្នុងដែនសមុទ្រកម្ពុជា។
៥	ស្ថានីយ៍ផែថ្មី	ដឹកប្រេង	៥៣	៥	ចំណាតផែប្រេង៖ ជម្រៅ ៤,៥ ម៉ែត្រ ហើយមាន ប្រវែងសរុបក្រោម ៨០ ម៉ែត្រ។ ឧបករណ៍ទាក់ ព្វកែច្នៃ ត្រូវបានរៀបចំសម្រាប់នាវាប្រេង ដែល មានជម្រៅ បាតក្រោម ០៦ ម៉ែត្រ និងប្រវែង ក្រោម ១១០ ម៉ែត្រ ធ្វើការចូលចតបាន។

• **ស្ថានីយ៍ថែទាំកុងតឺន័រ**

ក្រៅពីចំណាតផែខាងលើ កសស បានផ្តល់សេវាកម្មលើកដាក់កុងតឺន័រ ទៅលើ និងចុះពីថែទាំ ដោយមាន កិច្ចសហការជាមួយក្រុមហ៊ុន Royal Railway Co., Ltd កសស ក្នុងការដឹកជញ្ជូនទំនិញ កុងតឺន័រ តាមប្រព័ន្ធផ្លូវដែក ទៅមកភ្នំពេញ-កសស ។

• **តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ**

បន្ថែមពីអាជីវកម្ម សេវាកម្មខាងលើ កសស ក៏មានប្រតិបត្តិការតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុង ព្រះសីហនុ លើផ្ទៃដីទំហំប្រមាណ ៦៤ ហិកតា ស្ថិតនៅក្បែរនឹងកំពង់ផែ និងបានសាងសង់ឡើងស្របទៅតាម បទដ្ឋាន និងលក្ខណៈបច្ចេកទេសរបស់ប្រទេសជប៉ុន។

គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ របស់ កសស

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ នេះ កសស មានព្រឹត្តិការណ៍សំខាន់ៗចំនួន ២ ដូចខាងក្រោម៖




- នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ កសស បានប្រារព្ធពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រី រាជការ បុគ្គលិក កម្មករនិយោជិត របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ **សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី** នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រារព្ធនៅចំណតផែនតាបំណង ។
- នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ កសស បានរៀបចំមហាសន្និបាតភាគហ៊ុនិកលើកទី៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ **ឯកឧត្តម ប៉េង ពោធិ៍នា** រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន អមដោយ **ឯកឧត្តម លូ គឹមឈន់** ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានមហាសន្និបាតភាគហ៊ុនិកលើកទី៨ នៅសណ្ឋាគារ វ៉ាហ្វិល រ៉ូយ៉ាល់, រាជធានីភ្នំពេញ ។



ផ្នែកទី២

ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក- លទ្ធផលប្រតិបត្តិការអនុកិច្ច

បរិយាយ	ឯកតា	ផែនការ ២០២៥	ត្រីមាសទី២ ឆ្នាំ២០២៥	ត្រីមាសទី២ ឆ្នាំ២០២៤	ត្រីមាសទី២ ឆ្នាំ២០២៣	ប្រៀបធៀប	
		១	២	៣	៤	(២-៣)/៣	(២-៤)/៤
បរិមាណទំនិញឆ្លងកាត់	តោន	១០.៥២១.០០០	២.៩៧៦.៦៣១	២.៤៨៣.៤៥២	១.៩៥៣.១០៦	១៩,៨៦%	៥២,៤០%
ជាកុងតឺន័រ	—		២.១៥៧.៦២២	១.៧៩៥.៨២៦	១.៤០៥.៨០៩	២០,១៥%	៥៣,៤៨%
ទំនិញរាយ	—		២២៩.១០៤	១០៧.០៦៧	២៧.២២៩	១១៣,៩៨%	៧៤១,៤១%
ជាប្រេង	—		៥៣៨.៥៣៨	៥៤៩.២០៨	៤៨៩.២៥៩	-១,៩៤%	១០,០៧%
ហ្គាស	—		៥១.៣៦៦	៣១.៣៥១	៣០.៨១០	៦៣,៨៤%	៦៦,៧២%
បរិមាណទំនិញនាំចូល	—	៧.៩៥៣.០០០	២.២៨២.៦៤៧	១.៩០៣.៥៦៦	១.៤៧៤.៧៩៣	១៩,៩១%	៥៤,៧៨%
ជាកុងតឺន័រ	—		១.៤៧៧.៧៣០	១.២១៧.០២៨	៩២៨.៨៨០	២១,៤២%	៥៩,០៩%
ទំនិញរាយ	—		៨០៤.៩១៧	៦៨៦.៥៣៨	៥៤៥.៩១២	១៧,២៤%	៤៧,៤៤%
បរិមាណទំនិញនាំចេញ	—	២.៥៦៨.០០០	៦៩៣.៩៨៤	៥៧៩.៨៨៦	៤៧៨.៣១៣	១៩,៦៨%	៤៥,០៩%
ជាកុងតឺន័រ	—		៦៧៩.៨៩២	៥៧៨.៧៩៨	៤៧៦.៩២៩	១៧,៤៧%	៤២,៥៦%
ទំនិញរាយ	—		១៤.០៩២	១.០៨៨	១.៣៨៥	១១៩៥,២៩%	៩១៧,៥៤%
បរិមាណទំនិញលើករៀប	—	២២.៦៩១.០០០	៦.២៩៨.៩៥៤	៥.៣៥៩.៩៦៨	៤.២៧២.០៩៥	១៧,៥២%	៤៧,៤៤%
ប្រគល់ផ្ទាល់	—	៣៨០.០០០	២០៨.០២៨	៨៦.៣៥៥	២០.៦១៦	១៤០,៩០%	៩០៩,០៨%
ឆ្លងកាត់ឃ្លាំងនិងទីលាន	—	២២.៣១១.០០០	៦.០៩០.៩២៦	៥.២៧៣.៦១២	៤.២៥១.៤៧៩	១៥,៥០%	៤៣,២៧%
បរិមាណកុងតឺន័រឆ្លងកាត់	TEUs	១.១៣៧.០០០	៣១៧.៣៦៧	២៥៩.៦១៧	២០៥.៣០៧	២២,២៤%	៥៤,៥៨%
នាំចូល	—		១៧០.៤៥០	១៣៦.៩៧៨	១០២.៨២៥	២៤,៤៤%	៦៥,៧៧%
មានទំនិញ	—		១៥៦.៧២០	១២២.៣០០	៩៥.៣៤៣	២៨,១៤%	៦៤,៣៧%
គ្មានទំនិញ	—		១៣.៧៣០	១៤.៦៧៨	៧.៤៨២	-៦,៤៦%	៨៣,៥១%
នាំចេញ	—		១៤៦.៩១៧	១២២.៦៣៩	១០២.៤៨២	១៩,៨០%	៤៣,៣៦%
មានទំនិញ	—		៨២.២៧១	៦៧.៩៨៦	៥៧.៤៨៥	២១,០១%	៤៣,១២%
គ្មានទំនិញ	—		៦៤.៦៤៦	៥៤.៦៥៣	៤៤.៩៩៧	១៨,២៨%	៤៣,៦៧%
ចំនួននាវាចូលចត	គ្រឿង	១.៥៩៧	៤៥៤	៣៨៤	៤០០	១៨,២៣%	១៣,៥០%
ចំណុះផ្ទុកនាវា	តោន	២០.៨២៧.០០០	៦.១៥៧.៧០៣	៥.០៣៣.៤១៨	៤.៨៥៦.៦៩៣	២២,៣៤%	២៦,៧៩%
នាវាដឹកកុងតឺន័រ	គ្រឿង		២៣៧	១៧៣	១៧៨	៣៦,៩៩%	៣៣,១៥%
ចំណុះនាវាដឹកកុងតឺន័រ	តោន		៤.២៤១.៥៩១	២.៩៤៩.៩៥០	២.៩០០.៨០៩	៤៣,៧៩%	៤៦,២២%
នាវាដឹកប្រេងនិងហ្គាស	គ្រឿង		១៤២	១៤១	១៣៦	០,៧១%	៤,៤១%
ចំណុះនាវាដឹកប្រេងនិងហ្គាស	តោន		៦៦២.៧៥៣	៦៣៩.៩២០	៥៦៦.៩៩៤	៣,៥៧%	១៦,៨៩%
នាវាដឹកទំនិញទូទៅ	គ្រឿង		៧០	៦៦	៨១	៦,០៦%	-១៣,៥៨%
ចំណុះនាវាដឹកទំនិញទូទៅ	តោន		១.០៧២.២៦៩	១.៣១០.១៨៩	១.០៥៨.២៥៣	-១៨,១៦%	១,៣២%
នាវាទេសចរណ៍	គ្រឿង		៥	៤	៥	២៥,០០%	០,០០%
នាវាទេសចរណ៍	តោន		១៨១.០៩០	១៣៣.៣៥៨	៣៣០.៦៣៧	៣៥,៧៩%	-៤៥,២៣%
ចំនួនទេសចរ	នាក់		២.៨៦៨	១.០៨៧	៤.៤៩១	១៦៣,៨៥%	-៣៦,១៤%





ខ- របាយការណ៍ផ្គត់ផ្គង់ចំណូល

បរិយាយ	ត្រីមាសទី២ ឆ្នាំ២០២៥		ត្រីមាសទី២ ឆ្នាំ២០២៤		ត្រីមាសទី២ ឆ្នាំ២០២៣	
	ពាន់រៀល	ភាគរយធៀបនឹងចំណូលសរុប	ពាន់រៀល	ភាគរយធៀបនឹងចំណូលសរុប	ពាន់រៀល	ភាគរយធៀបនឹងចំណូលសរុប
ចំណូលលើកដាក់ពីនាវាទៅទីលាន (Stevedoring)	៧០.៧៣២.៤០១	៤៨,០១%	៥៦.២០២.០៧២	៤៩,០៨%	៤៤.៨៦៧.២៧៦	៤៨,៧៤%
ចំណូលលើកដាក់លើទីលាន (LOLO)	៣៨.៣៩២.៥០៨	២៦,០៦%	៣០.៩០៣.៣៦១	២៦,៩៩%	២៤.០៧៣.១៥៣	២៦,១៥%
ចំណូលពីសេវាកម្មនាវាចរ	២៥.៨០៤.២៧៨	១៧,៥២%	១៨.៩៩៧.៨៩៥	១៦,៥៩%	១៨.១០១.៩០៤	១៩,៦៦%
ចំណូលស្តុក ឃ្លាំង និងទីលាន	៧.៧៤៦.២៩៥	៥,២៦%	៦.០៧២.២២៥	៥,៣០%	៣.៧៨៨.៦៦២	៤,១២%
ចំណូលជីកជញ្ជូន	៣៤.៥៣៥	០,០២%	២៧.៩២៩	០,០២%	៣៧.៥៥៦	០,០៤%
ចំណូលនាវាទេសចរណ៍	៤៣.០៨៥	០,០៣%	៣១.៨០០	០,០៣%	៧៣.៦៨៥	០,០៨%
ចំណូលពីតំបន់ សេដ្ឋកិច្ចពិសេស	៣.៣៧៣.៨១៤	២,២៩%	៧០០.៦៧៦	០,៦១%	៦២៣.៣៨៧	០,៦៨%
ចំណូលជួលទីតាំង	១៦៤.៦៥៨	០,១១%	៥៨៨.៦១២	០,៥១%	៣៧៣.៣០៤	០,៤១%
ចំណូលផ្សេងៗទៀត	១.០២៩.៤៧៣	០,៧០%	៩៨៩.១៩១	០,៨៦%	១២៤.២០៥	០,១៣%
ចំណូលសរុប	១៤៧.៣២១.០៤៧	១០០,០០%	១១៤.៥១៣.៧៦១	១០០,០០%	៩២.០៦៣.១៣២	១០០,០០%

ផ្នែកទី៣

របាយការណ៍ហិរញ្ញវត្ថុ
ដែលបានត្រួតពិនិត្យដោយ
សវនករឯករាជ្យ

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ
(មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

ត្រូវបានភ្ជាប់ជាឧបសម្ព័ន្ធ
នៃរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២៥

ផ្នែកទី៤
ការពិភាក្សា និងការវិភាគ
របស់គណៈគ្រប់គ្រង

ក- ទិន្នន័យទូទៅនៃប្រតិបត្តិការ

កសស គឺជាកំពង់ផែសមុទ្រទឹកជ្រៅស្នូល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីប្រតិបត្តិការប្រមាណ ១២៥ ហិកតា ដែលមានទីតាំងស្ថិតនៅ តិរៈវិថីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សង្កាត់លេខ៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ដូចមានចែងក្នុង អនុក្រឹត្យលេខ ៥០ អនក្រ/បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៨ ។

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ បរិមាណទំនិញឆ្លងកាត់ដៃ មានចំនួន ២.៩៧៦.៦៣១ តោន កើនឡើង ១៩,៨៦% , បរិមាណកុងតឺន័រឆ្លងកាត់ មានចំនួន ៣១៧.៣៦៧ TEUs កើនឡើង ២២,២៤% , នាវាចូលចត មានចំនួន ៤៥៤ គ្រឿង កើនឡើង ១៨,២៣% , ចំណុះផ្ទុកនាវាចូលចត មានចំនួន ៦.១៥៧.៧០៣ តោន កើនឡើង ២២,៣៤% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៤ ។

កសស មានប្រភពចំណូលសំខាន់ដូចខាងក្រោម ៖

- ចំណូលពីសេវាកម្មនាវាចរ (Port Charges for Vessel Services) គឺជាចំណូលដែលបានមកពី សេវាកម្មនាវាចរណ៍ និងការចូលចតនាវា រួមមាន ចំណូលលើចំណុះផ្ទុក សំបកដៃ ប្រឡាយ ថ្លៃឈ្នួល កណ្តាលការកិច្ច ថ្លៃឈ្នួលនាវាសណ្តោង ថ្លៃឈ្នួលពាក់-ដោះពួរ ថ្លៃឈ្នួលបើក-បិទឃ្លប់នាវា និងថ្លៃឈ្នួល ប្រមូលសំរាមពីនាវា
- ចំណូលពីសេវាកម្ម លើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន (Stevedoring Charges) គឺជាចំណូល ដែលបានមកពីសេវាកម្មលើកដាក់ទំនិញរាយ ឬ កុងតឺន័រ ផ្ទេរ-ផ្ទុក ពីនាវាមកតែម្តង
- ចំណូលពីសេវាកម្មលើកដាក់កុងតឺន័រនៅលើទីលាន (Lo-Lo Charges) គឺជាចំណូលដែលបានមកពី សេវាកម្មលើកដាក់ទំនិញរាយ ឬ កុងតឺន័រ នៅលើទីលាន
- ចំណូលពីថ្លៃឈ្នួលស្តុកទំនិញ ឬ កុងតឺន័រ (Storage Fees) គឺជាចំណូលដែលបានមកពីការស្តុក ទំនិញរាយ ឬកុងតឺន័រនៅក្នុងឃ្លាំង និងលើទីលាន
- ចំណូលដឹកជញ្ជូន (Transportation Charges) គឺជាចំណូលដែលបានមកពីសេវាកម្មដឹកជញ្ជូន ទំនិញ ឬ កុងតឺន័រ
- ចំណូលពីតំបន់សេដ្ឋកិច្ចពិសេស (Special Economic Zone) គឺជាចំណូលដែលទទួលបានពីការ ជួលទីតាំងដីក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

កសស កត់ត្រាបញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុជាប្រាក់រៀល ដែលជាបរិយប័ណ្ណជាតិ ចំណែក ប្រតិបត្តិការដែលជាបរិយប័ណ្ណអន្តរជាតិផ្សេងៗ ត្រូវបានបង្ហាញជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃ របស់ធនាគារជាតិនៃកម្ពុជា ទៅតាមកាលបរិច្ឆេទនៃប្រតិបត្តិការនីមួយៗ ។ សម្រាប់ការពិភាក្សា និងការវិភាគលើ ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលប្រតិបត្តិការ របស់ កសស ធ្វើឡើងផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើ សវនកម្មចរាចរ ដោយសវនករឯករាជ្យ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ដូចមានបង្ហាញជូនក្នុងឧបសម្ព័ន្ធ នៃ របាយការណ៍នេះ ។

១. ការវិភាគចំណូល

តារាងប្រៀបធៀប ចំណូល នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ និងត្រីមាសទី២ ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី២ ឆ្នាំ២០២៥	ត្រីមាសទី២ ឆ្នាំ២០២៤	បម្រែបម្រួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ភាគរយ
ចំណូល	១៤៧.៣២១.០៤៧	១១៤.៥១៣.៧៦១	៣២.៨០៧.២៨៦	២៨,៦៥%

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ចំណូលរបស់ កសស កើនឡើងចំនួន ៣២.៨០៧.២៨៦.០០០ រៀល ស្មើនឹង ២៨,៦៥% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៤ ។ ការកើនឡើងនៃចំណូលសរុបនេះ បណ្តាលមកពីការកើនឡើងនៃចំណូលសេវាកម្មលើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន , ចំណូលសេវាកម្មលើកដាក់កុងតឺន័រ នៅទីលាន , ចំណូលពីសេវាកម្មនាវាចរ និងចំណូលថ្លៃឈ្នួលស្តុកទំនិញ ឬ កុងតឺន័រ នៅឃ្លាំង និងទីលាន ។

២. ការវិភាគចំណូលតាមផ្នែក

តារាងប្រៀបធៀប ចំណូលតាមផ្នែក ទៅនឹងចំណូលសរុប នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ និងត្រីមាសទី២ ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី២ ឆ្នាំ២០២៥		ត្រីមាសទី២ ឆ្នាំ២០២៤	
	ពាន់រៀល	ភាគរយធៀបនឹងចំណូលសរុប	ពាន់រៀល	ភាគរយធៀបនឹងចំណូលសរុប
ចំណូលលើកដាក់ ផ្ទេរ-ផ្ទុកពីនាវាទៅទីលាន (Stevedoring)	៧០.៧៣២.៤០១	៤៨,០១%	៥៦.២០២.០៧២	៤៩,០៨%
ចំណូលលើកដាក់លើទីលាន (LOLO)	៣៨.៣៩២.៥០៨	២៦,០៦%	៣០.៩០៣.៣៦១	២៦,៩៩%
ចំណូលពីសេវាកម្មនាវាចរ	២៥.៨០៤.២៧៨	១៧,៥២%	១៨.៩៩៧.៨៩៥	១៦,៥៩%
ចំណូលស្តុក ឃ្លាំង និងទីលាន	៧.៧៤៦.២៩៥	៥,២៦%	៦.០៧២.២២៥	៥,៣០%
ចំណូលជីកជញ្ជូន	៣៤.៥៣៥	០,០២%	២៧.៩២៩	០,០២%
ចំណូលនាវាទេសចរណ៍	៤៣.០៨៥	០,០៣%	៣១.៨០០	០,០៣%
ចំណូលពីតំបន់ សេដ្ឋកិច្ចពិសេស	៣.៣៧៣.៨១៤	២,២៩%	៧០០.៦៧៦	០,៦១%
ចំណូលជួលទីតាំង	១៦៤.៦៥៨	០,១១%	៥៨៨.៦១២	០,៥១%
ចំណូលផ្សេងៗទៀត	១.០២៩.៤៧៣	០,៧០%	៩៨៩.១៩១	០,៨៦%
ចំណូលសរុប	១៤៧.៣២១.០៤៧	១០០,០០%	១១៤.៥១៣.៧៦១	១០០,០០%

ផ្អែកតាមតារាងប្រៀបធៀបប្រាក់ចំណូលតាមផ្នែកខាងលើ ប្រាក់ចំណូលចំនួន ០៤ ប្រភេទ រួមមាន ៖ ១). ចំណូលលើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន, ២). ចំណូលលើកដាក់នៅទីលាន, ៣). ចំណូលពីសេវាកម្មនាវាចរ, និង ៤). ចំណូលថ្លៃឈ្នួលស្តុកនៅឃ្លាំង និងទីលាន បានរួមចំណែកយ៉ាងសំខាន់រហូតដល់ប្រមាណ ៩៧% នៃចំណូលអាជីវកម្ម (សេវាកម្ម) សរុបរបស់ កសស ។

តារាងប្រៀបធៀប ចំណូលតាមផ្នែកសំខាន់ៗ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ និងត្រីមាសទី២ ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី២ ឆ្នាំ២០២៥	ត្រីមាសទី២ ឆ្នាំ២០២៤	បំរែបំរួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ភាគរយ
ចំណូលលើកដាក់ ផ្ទេរ-ផ្ទុកពីនាវាទៅទីលាន (Stevedoring)	៧០.៧៣២.៤០១	៥៦.២០២.០៧២	១៤.៥៣០.៣២៩	២៥,៨៥%
ចំណូលលើកដាក់នៅទីលាន (LOLO)	៣៨.៣៩២.៥០៨	៣០.៩០៣.៣៦១	៧.៤៨៩.១៤៧	២៤,២៣%
ចំណូលពីសេវាកម្មនាវាចរ	២៥.៨០៤.២៧៨	១៨.៩៩៧.៨៩៥	៦.៨០៦.៣៨៣	៣៥,៨៣%
ចំណូលថ្លៃឈ្នួលស្តុកនៅឃ្លាំងនិងទីលាន	៧.៧៤៦.២៩៥	៦.០៧២.២២៥	១.៦៧៤.០៧០	២៧,៥៧%

ចំណូលលើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន កើនឡើងចំនួន ១៤.៥៣០.៣២៩.០០០ រៀល ស្មើនឹង ២៥,៨៥% និងចំណូលលើកដាក់នៅទីលាន កើនឡើងចំនួន ៧.៤៨៩.១៤៧.០០០ រៀល ស្មើនឹង ២៤,២៣% បើធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៤ ។ ចំណូលធំៗទាំងពីរនេះមានការកើនឡើង ស្របតាមបរិមាណកុងតឺន័រឆ្លងកាត់ កសស ដែលមានកំណើនចំនួន ២២,២៤% ។ សម្រាប់ចំណូលពីសេវាកម្មនាវាចរ គឺអាស្រ័យលើចំនួននាវា និងចំណុះផ្ទុកនាវា ។ ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ចំនួននាវាឆ្លងកាត់ កសស កើនឡើង ៧០ នាវា ស្មើនឹង ១៨,២៣% និងចំណុះផ្ទុកនាវា កើនឡើង ១.១២៤.២៨៦ តោន ស្មើនឹង ២២,៣៤% នាំឱ្យចំណូលពីសេវាកម្មនាវាចរ កើនឡើង ៦.៨០៦.៣៨៣.០០០ រៀល ស្មើនឹង ៣៥,៨៣% ។ ចំណែកចំណូលពីសេវាកម្មស្តុក ឃ្លាំងនិងទីលាន កើនឡើង ១.៦៧៤.០៧០.០០០ រៀល ស្មើនឹង ២៧,៥៧% ដោយសារកំណើនបរិមាណកុងតឺន័រឆ្លងកាត់ កសស និងកំណើនបរិមាណទំនិញលើករៀបឆ្លងកាត់ឃ្លាំង និងទីលាន ។

៣- ការវិភាគគម្លាតចំណេញដុល

កសស បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួនក្នុងទម្រង់ជា របាយការណ៍លទ្ធផលតាមយថាប្រភេទដូចនេះពុំមានការបង្ហាញឱ្យឃើញនូវចំណេញដុលនោះទេ ។ ប៉ុន្តែក្នុងទម្រង់របាយការណ៍នេះ អាចឱ្យយើងធ្វើការពិភាក្សា និងវិភាគលើចំណេញប្រតិបត្តិការបាន ដោយយកចំណូលសរុប ដកនឹងចំណាយប្រតិបត្តិការ ។

ចំណាយប្រតិបត្តិការ នឹងលើកមកធ្វើការវិភាគនៅក្នុងចំណុច ៤-ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ ។

៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ

ចំណេញ/(ខាត) មុនបង់ពន្ធ គឺជាលទ្ធផលដែលទទួលបានពីចំណូលសរុប ដកនឹងចំណាយប្រតិបត្តិការ និង (ចំណាយ)/ចំណូលហិរញ្ញវត្ថុ-សុទ្ធ ។

ក្នុងការវិភាគ នៃចំណាយប្រតិបត្តិការ យើងនឹងលើកយកចំណាយ សម្ភារៈផ្គត់ផ្គង់ ចំណាយប្រាក់បៀវត្សប្រាក់ឈ្នួលនិងចំណាយពាក់ព័ន្ធ ចំណាយរំលស់ (ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបី) ចំណាយជួសជុលនិងថែទាំ ចំណាយផ្សេងៗ និងចំណេញ/(ខាត) ផ្សេងៗ-សុទ្ធ ដូចខាងក្រោម៖

តារាងប្រៀបធៀប ចំណេញ/(ខាត) មុនបង់ពន្ធ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ និងត្រីមាសទី២ ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី២ ឆ្នាំ២០២៥	ត្រីមាសទី២ ឆ្នាំ២០២៤	បម្រែបម្រួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ភាគរយ
ចំណូលសរុប	១៤៧.៣២១.០៤៧	១១៤.៥១៣.៧៦១	៣២.៨០៧.២៨៦	២៨.៦៥%
ចំណាយសម្ភារៈផ្គត់ផ្គង់	(២៩.៣៣៩.២៨៨)	(២៥.៨៨៨.៤៨៦)	៣.៤៥០.៨០២	១៣,៣៣%
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ	(៤៤.៦៣៣.៣១១)	(៣៤.០២៦.៧២២)	១០.៦០៦.៥៨៩	៣១,១៧%
ចំណាយរំលស់(ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបី)	(១៥.៧៣២.១៧៩)	(១២.៨៦៦.៥៨២)	២.៨៦៥.៥៩៧	២២,២៧%
ចំណាយជួសជុល និងថែទាំ	(៣៧៣.៣២៦)	(៤៩៨.៥៩៩)	(១២៥.២៧៣)	-២៥,១៣%
ចំណាយផ្សេងៗ	(៩.៤៨៧.០០១)	(៩.២០១.៤៧៤)	២៨៥.៥២៧	៣,១០%
ចំណេញ/(ខាត) ផ្សេងៗ-សុទ្ធ	(២.៤៦៣.៧២២)	២.៤៩៩.២៩៥	(៤.៩៦៣.០១៧)	-១៩៨,៥៨%
ចំណាយ/(ចំណូល) ហិរញ្ញវត្ថុ-សុទ្ធ	(១៦.៣៨៦.៣៨៦)	១១.២៣១.២៥៥	(២៧.៦១៧.៦៤១)	-២៤៥,៩០%
ចំណេញមុនបង់ពន្ធ	២៨.៩០៥.៨៣៤	៤៥.៧៦២.៤៤៨	(១៦.៨៥៦.៦១៤)	-៣៦,៨៤%

លទ្ធផលចំណេញមុនបង់ពន្ធ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ មានចំនួន ២៨.៩០៥.៨៣៤ ពាន់រៀល ថយចុះ ១៦.៨៥៦.៦១៤.០០០ រៀល ស្មើនឹង ៣៦,៨៤% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៤ ដែលលទ្ធផលចំណេញមុនបង់ពន្ធ មានចំនួន ៤៥.៧៦២.៤៤៨.០០០ រៀល ។

សម្រាប់ចំណាយសម្ភារៈផ្គត់ផ្គង់ មានចំនួន ២៩.៣៣៩.២៨៨.០០០ រៀល កើនឡើង ៣.៤៥០.៨០២.០០០ រៀល ស្មើនឹង ១៣,៣៣% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៤ មានចំនួន ២៥.៨៨៨.៤៨៦.០០០ រៀល ។ កត្តាចម្បង ដែលបណ្តាលឱ្យមានការកើនឡើង ដោយសារចំណាយលើ សម្ភារៈយ៉ាង កើនឡើង ២.៥៣១.៣៧៣.០០០ រៀល ស្មើនឹង ៥១,៤៤% ។

មូលដ្ឋានក្នុងការគណនាប្រាក់បៀវត្សរបស់ កសស គឺយោងទៅលើប្រាក់ទិន្នផល (ចំណូលពីការលើកដាក់) កាលណាចំណូលពីការលើកដាក់កើនឡើង ចំណាយប្រាក់បៀវត្សនឹងកើនឡើង ប៉ុន្តែបើចំណូលពីការលើកដាក់ថយចុះ ចំណាយប្រាក់បៀវត្សនឹងថយចុះ ។ ចំណូលលើកដាក់ ផ្ទេរ-ផ្ទុកពីនាវាទៅទីលាន កើនឡើង ២៥,៨៥% និងចំណូលលើកដាក់នៅទីលាន កើនឡើង ២៤,២៣% នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ នេះ ។ ចំពោះចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ កើនឡើង ១០.៦០៦.៥៨៩.០០០ រៀល ស្មើនឹង ៣១,១៧% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៤ ។ ដូចនេះ កំណើនប្រាក់បៀវត្សបុគ្គលិក គឺស្របទៅតាមកំណើននៃប្រាក់ចំណូលរបស់ កសស ។

ចំណាយរំលស់ (រំលស់ទ្រព្យសម្បត្តិ បរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី) នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ មានចំនួន ១៥.៧៣២.១៧៩.០០០ រៀល កើនឡើង ២.៨៦៥.៥៩៧.០០០ រៀល ស្មើនឹង ២២,២៧% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៤ ដែលបណ្តាលមកពី កសស មានការវិនិយោគបន្ថែមទៅលើទ្រព្យសម្បត្តិ និងបរិក្ខារ បម្រើឱ្យការងារអាជីវកម្ម ។

ចំណាយជួសជុល និងថែទាំ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ថយចុះ ១២៥.២៧៣.០០០ រៀល ស្មើនឹង ២៥,១៣% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៤ ។

ចំពោះចំណាយផ្សេងៗ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ កើនឡើង ២៨៥.៥២៧.០០០ រៀល ស្មើនឹង ៣,១០% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៤ ។

ចំណេញ/(ខាត)ផ្សេងៗ-សុទ្ធ គឺសំដៅលើការចំណេញ ឬខាត ពីការប្តូររូបិយប័ណ្ណក្នុងការិយបរិច្ឆេទសម្រេច (Realized Foreign Exchange Gain-Loss) នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ មានការខាតចំនួន ២.៤៦៣.៧២២.០០០ រៀល ។

ចំណែក ចំណូល/(ចំណាយ) ហិរញ្ញវត្ថុ-សុទ្ធ គឺសំដៅលើការចំណេញ ឬខាត ពីការប្តូររូបិយប័ណ្ណក្នុងការិយបរិច្ឆេទមិនទាន់សម្រេច (Unrealized Foreign Exchange Gain-Loss) នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ មានការខាតចំនួន ១៦.៣៨៦.៣៨៦.០០០ រៀល ។ កត្តាដែលបណ្តាលឱ្យមានបម្រែបម្រួលលើ ចំណូល/(ចំណាយ) ហិរញ្ញវត្ថុ-សុទ្ធ គឺដោយ កសស ទទួលបានប្រាក់កម្ចីពីរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ដោយទីភ្នាក់ងារ JICA (រដ្ឋាភិបាលជប៉ុន) ដែលនាំឱ្យមានការខាតពីការប្តូររូបិយវត្ថុ មិនទាន់សម្រេចរបស់ប្រាក់កម្ចី (ប្រាក់យើងជប៉ុន) ។

៥- ការវិភាគចំណេញ/(ខាត) ក្រោយបង់ពន្ធ

កសស ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ហេតុដូច្នេះ កសស មានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំក្នុងអត្រា ២០% ។

បន្ទាប់ពីចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ កសស ទទួលបានការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រចំនួនបីឆ្នាំ (ឆ្នាំ២០១៧ ដល់ ឆ្នាំ២០១៩) ។ ដូចនេះ ចាប់តាំងពីឆ្នាំ២០២០ កសស បានបំពេញកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួន ក្នុងអត្រា ២០% ។

តារាងចំណេញ/(ខាត) ក្រោយបង់ពន្ធ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ និងត្រីមាសទី២ ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី២ ឆ្នាំ២០២៥	ត្រីមាសទី២ ឆ្នាំ២០២៤	បម្រែបម្រួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ភាគរយ
ចំណេញមុនបង់ពន្ធ (ក)	២៨.៩០៥.៨៣៤	៤៥.៧៦២.៤៤៨	(១៦.៨៥៦.៦១៤)	-៣៦,៨៤%
ចំណាយពន្ធលើប្រាក់ចំណេញ (ខ)	(១១.១៥៥.០៣០)	(៧.៩៧០.៤១១)	៣.១៨៤.៦១៩	៣៩,៩៦%
ចំណេញក្នុងការិយបរិច្ឆេទ	១៧.៧៥០.៨០៤	៣៧.៧៩២.០៣៧	(២០.០៤១.២៣៣)	-៥៣,០៣%
ការវាស់វែងកាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍ឡើងវិញ	-	-	-	-
លទ្ធផលលម្អិតសរុបរបស់កាតហ៊ុនិក	១៧.៧៥០.៨០៤	៣៧.៧៩២.០៣៧	(២០.០៤១.២៣៣)	-៥៣,០៣%
អត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ (ខ)/(ក)	៣៨,៥៩%	១៧,៤២%		

កសស ចំណេញក្នុងការិយបរិច្ឆេទ ចំនួន ១៧.៧៥០.៨០៤.០០០ រៀល នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ថយចុះ ២០.០៤១.២៣៣.០០០ រៀល ស្មើនឹង ៥៣,០៣% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៤ គឺបណ្តាលមកពីការខាតពីអត្រាប្តូរប្រាក់យើង (មិនទាន់សម្រេច) ។

បើសង្កេតទៅលើអត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ កើនឡើងពី ១៧,៤២% ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ទៅ ៣៨,៥៩% ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ គឺដោយសារការថយចុះ នៃចំណេញមុនបង់ពន្ធ និងការកើនលើចំណាយពន្ធលើប្រាក់ចំណេញ ។

៦- ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

កត្តាមួយចំនួនអាចមានឥទ្ធិពលលើស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុរបស់ កសស ដូចជា៖

- កម្រិតនៃការជួញដូរក្នុងតំបន់ និងពិភពលោក ៖ ដោយសារតែប្រភពចំណូលចម្បងរបស់ កសស បានមកពីចរាចរណ៍ទំនិញឆ្លងកាត់ធ្វើពាណិជ្ជកម្មជាអន្តរជាតិ ដូចនេះកត្តានានាដែលប៉ះពាល់ដល់ ពាណិជ្ជកម្មអន្តរជាតិ នោះនឹងមានឥទ្ធិពលទៅលើអាជីវកម្មរបស់ កសស ។ កត្តាទាំងនោះមានដូចជា ស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក ស្ថេរភាពសង្គម បញ្ហាសន្តិសុខ ឬកិច្ច សហប្រតិបត្តិការនាវាចរតាមសមុទ្រ។ យោងតាមមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) សេដ្ឋកិច្ច ពិភពលោកនឹងមានកំណើនក្នុងអត្រាប្រមាណ ២,៨% សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៥ ចំណែក សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនប្រមាណ ៦,១% យោងតាម ASIAN DEVELOPMENT BANK (ADB) ។ តួលេខ នេះបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ និងរឹងមាំ ដែល ជាកត្តាវិជ្ជមានសម្រាប់អាជីវកម្មកំពង់ផែ ។
- សមត្ថភាព និងប្រសិទ្ធភាពប្រតិបត្តិការរបស់ កសស ៖ បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ចំណតផែ កុងតឺន័រនៃមេប្រវែង ២៥៣ម៉ែត្រ ជាមួយនឹងការបំពាក់មធ្យោបាយលើកដាក់កុងតឺន័រ និងការបូមស្ដារ ចំណតផែទាំង៣ របស់ កសស នាខែកញ្ញា ឆ្នាំ២០២៤ នាំឱ្យសមត្ថភាពផែសរុប អាចប្រតិបត្តិការ លើកដាក់កុងតឺន័របាន ១.០០០.០០០ TEUs ក្នុងមួយឆ្នាំ ។ កត្តានេះ បានធ្វើឱ្យកើនឡើងសមត្ថភាព ផែ ផលិតភាពប្រតិបត្តិការ និងប្រសិទ្ធភាពនៃការលើកដាក់ សម្រាប់បំពេញតម្រូវការរបស់អតិថិជន និងកំណើនបរិមាណកុងតឺន័រឆ្លងកាត់ កសស ។
- ស្ថានភាពបណ្តាញដឹកជញ្ជូនក្នុងស្រុក ៖ កសស ត្រូវបានតភ្ជាប់ជាមួយនឹងបណ្តាញដឹកជញ្ជូនក្នុង ប្រទេស តួយ៉ាង ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងផ្លូវល្បឿនលឿន ដែលតភ្ជាប់ កសស ទៅកាន់ផ្ទៃ ក្នុងប្រទេសដោយរលូន ។ ចំណែកឯការដឹកជញ្ជូនតាមផ្លូវដែកបច្ចុប្បន្ន ដោយមានកិច្ចសហការជាមួយ ក្រុមហ៊ុន Royal Railway បានធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវដែកមានចំនួនពី ៦ជើង ទៅ ៧ជើង ក្នុង មួយសប្តាហ៍ ដើម្បីនាំទំនិញចេញ-ចូល ហើយការដឹកជញ្ជូនតាមផ្លូវដែកនេះ ក៏ប្រព្រឹត្តទៅដោយរលូន តាមធម្មតាមិនមានបញ្ហាធ្វើឱ្យខកខានដំណើរនោះទេ ។
- កិច្ចសហប្រតិបត្តិការរវាង កសស ជាមួយកំពង់ផែក្នុងតំបន់ ៖ កសស តភ្ជាប់ជាមួយកំពង់ផែមេក្នុង តំបន់ ដែលមានសារៈសំខាន់ក្នុងការសម្រួលចរាចរណ៍ទំនិញទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ។ ដើម្បី ធានាឱ្យប្រតិបត្តិការ និងការដឹកជញ្ជូនមានភាពរលូន កសស បានខិតខំរក្សាទំនាក់ទំនងល្អជាមួយ បណ្តាកំពង់ផែសំខាន់ៗ ក្នុងតំបន់ ។
- ការរំលស់ ៖ ដោយអាជីវកម្ម (សេវាកម្ម) កសស មានការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធច្រើន ចំណាយ លើរំលស់លើហេដ្ឋារចនាសម្ព័ន្ធដែដូចជា ចំណតផែ គ្រឿងចក្រ អគារ មានទំហំធំដែលអាចប៉ះពាល់ ដល់អាជីវកម្មរបស់ កសស ។ ដូចនេះ កសស ចាំបាច់ត្រូវមានការត្រួតពិនិត្យលើគោលនយោបាយរំលស់ ឱ្យបានសមស្រប និងធ្វើការកែតម្រូវ តាមការចាំបាច់រៀងរាល់ការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុ ។ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ នេះ ពុំមានការកែសម្រួល ឬការស្នើឱ្យមានការកែសម្រួលគោល នយោបាយរំលស់នេះពីសវនករឯករាជ្យឡើយ ។

ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១- ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

សកម្មភាពអាជីវកម្មរបស់ កសស មានទំនាក់ទំនងដោយផ្ទាល់ជាមួយសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចសាកលលោក ។ ជាពិសេសនៅពេលសេដ្ឋកិច្ចជាតិ មានបម្រែបម្រួលនឹងមានឥទ្ធិពលដោយផ្ទាល់ទៅលើអាជីវកម្ម សេវាកម្មកំពង់ផែ ពោលគឺនៅពេលសេដ្ឋកិច្ចជាតិកើនឡើងនាំឱ្យអាជីវកម្ម សេវាកម្ម កំពង់ផែក៏កើនឡើងស្របនឹងនេះផលចំណូលរបស់ កសស ក៏មានកំណើនដូចគ្នា ផ្ទុយទៅវិញ បើសេដ្ឋកិច្ចជាតិថយចុះនឹងមានផលអវិជ្ជមានទៅលើផលចំណូល កសស ផងដែរ ។ យោងតាម ASIAN DEVELOPMENT BANK (ADB) សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងអត្រាពីរទុកប្រមាណ ៦,១% ចំណែកសេដ្ឋកិច្ចពិភពលោកនឹងមានកំណើនក្នុងអត្រាប្រមាណ ២,៨% (IMF) សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៥ នេះ ។ ទោះយ៉ាងណាក៏ដោយ កសស អាចមានកត្តាផលប៉ះពាល់ទៅដល់តម្រូវការ និងការផ្គត់ផ្គង់ ដោយសារស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន និងវិបត្តិជាសកល ។

២- ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ប្រេងឥន្ធនៈ ជាវត្ថុធាតុដើមចម្បងបំផុតក្នុងការបម្រើសេវាកម្មកំពង់ផែ ដោយជាតម្រូវការសំខាន់សម្រាប់ប្រតិបត្តិការគ្រឿងចក្រ ។ យ៉ាងណាមិញ កសស នៅតែរក្សាតម្លៃសេវារបស់ខ្លួន ទោះបីជាតម្លៃប្រេងឥន្ធនៈមានការកើនឡើង ឬថយចុះក៏ដោយ ។ ហេតុដូច្នេះនេះ កសស បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធីលទ្ធកម្ម ដើម្បីធានាឱ្យបាននូវតម្លៃរបស់វត្ថុធាតុដើមទាំងនេះមានភាពសមស្រប និងប្រកួតប្រជែងក្នុងតម្លៃទីផ្សារ ។

៣- ការវិភាគលើពន្ធ

កសស ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ហេតុដូច្នេះនេះ កសស មានកាតព្វកិច្ចត្រូវបង់ពន្ធអាករទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន ។ កសស ត្រូវបង់ពន្ធអាករទៅតាមបេរិក និងជាសហគ្រាសជាប់ពន្ធធំ ដែលបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ ។ ចំពោះពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំចាប់តាំងពីឆ្នាំ២០២០ កសស បានបំពេញកាតព្វកិច្ចបង់ពន្ធក្នុងអត្រា ២០% វិញក្រោយពីទទួលបានការលើកទឹកចិត្តក្នុងវិស័យមូលបត្ររយៈពេលបីឆ្នាំកន្លងមក ចំណែកពន្ធផ្សេងៗ កសស បានអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួនតាមច្បាប់ពន្ធដាររបស់ព្រះរាជាណាចក្រកម្ពុជា ។

គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់ៗរបស់ កសស ដែលរួមមាន ចំណូលលើកដាក់ ផ្ទេរ-ផ្ទុក និងចំណូលពីសេវាកម្មផែ បានរួមចំណែកប្រមាណ ៩៧% នៃចំណូលសរុប របស់ កសស នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ។ កត្តាចម្បង ដែលបានជម្រុញឱ្យមានការកើនឡើងនៃប្រាក់ចំណូល គឺកំណើននៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែ ។ ការលូតលាស់ក្នុងវិស័យកសិកម្ម វិស័យពាណិជ្ជកម្ម វិស័យសំណង់ និងវិស័យឧស្សាហកម្ម គឺបានឆ្លុះបញ្ចាំងនូវស្ថានភាពសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា ហើយស្របនឹងនេះក៏មានឥទ្ធិពលជាផលវិជ្ជមានលើអាជីវកម្ម សេវាកម្ម និងផលចំណូលរបស់ កសស ផងដែរ ។

ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ (Commodity)

១- ផលប៉ះពាល់ពីអត្រាប្តូរប្រាក់

កសស បានទទួលប្រាក់កម្ចីបន្តតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពី JICA និង JBIC ដោយតម្រូវឱ្យសងប្រាក់ដើម និងការប្រាក់ ជាប្រាក់យ៉េនជប៉ុន និងប្រាក់ដុល្លារអាមេរិក នៅពេលដែលរូបិយវត្ថុមុខងាររបស់ កសស គឺជាប្រាក់រៀល ។ ដូចនេះ បម្រែបម្រួលអត្រាប្តូរប្រាក់រៀលធៀបទៅនឹងប្រាក់ដុល្លារអាមេរិក ប្រាក់រៀលធៀបទៅនឹងប្រាក់យ៉េនជប៉ុន និងប្រាក់ដុល្លារធៀបទៅនឹងប្រាក់យ៉េនជប៉ុន មានផលប៉ះពាល់ដល់ប្រាក់ចំណេញរបស់ កសស ។

២- ផលប៉ះពាល់ពីអត្រាការប្រាក់

បច្ចុប្បន្ន កសស មិនមានកម្ចីណាដែលមានអត្រាការប្រាក់ប្រែប្រួលនោះទេ ។ កសស បានទទួលប្រាក់កម្ចីពីរដ្ឋាភិបាលជប៉ុន (JICA និង JBIC) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអត្រាការប្រាក់ចាប់ពី ២,៦៥% ដល់ ៣,៧០% ។ ដូចនេះ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ មិនមានផលប៉ះពាល់ពីបម្រែបម្រួលអត្រាការប្រាក់ទេ ។

៣- ផលប៉ះពាល់ពីការប្រែប្រួលតម្លៃប្រេងឥន្ធនៈ

ការប្រែប្រួល នៃតម្លៃប្រេងឥន្ធនៈ នឹងមានផលប៉ះពាល់ទៅដល់លទ្ធផលប្រាក់ចំណេញរបស់ កសស ដោយប្រតិបត្តិការអាជីវកម្មកំពង់ផែ បានប្រើប្រាស់គ្រឿងចក្រលើកដាក់ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេងឥន្ធនៈ ។ ដូចនេះ កសស បន្តពង្រឹងប្រសិទ្ធភាពលើកដាក់ និងគ្រប់គ្រងទីលានកុងតឺន័រ ព្រមទាំងការតបណ្តាញអគ្គិសនីតង់ស្យុងមធ្យម ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការ និងលើកកម្ពស់គុណភាពសេវាកម្ម ។

១- ផលប៉ះពាល់ នៃអតិផរណា

កសស បានរក្សានូវតម្លៃសេវាកម្មរបស់ខ្លួនថេរ ដោយមិនធ្វើការប្រែប្រួល ឬកែសម្រួលទៅតាមការប្រែប្រួលនៃអតិផរណាឡើយ ហើយនៅតែរក្សាបាននូវស្ថេរភាពហិរញ្ញវត្ថុបានយ៉ាងប្រសើរ ។

២- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រដ្ឋាភិបាល

គោលនយោបាយ សេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រដ្ឋាភិបាលមានឥទ្ធិពលយ៉ាងខ្លាំងលើអាជីវកម្មរបស់ កសស ដោយសារគោលនយោបាយនេះមានទិសដៅគាំទ្រ និងលើកស្ទួយវិស័យពាណិជ្ជកម្មអន្តរជាតិ ដែលផ្តល់ផលវិជ្ជមានដល់អាជីវកម្មរបស់ កសស ។ គោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលរួមមាន៖

- គោលនយោបាយលើកស្ទួយវិស័យឧស្សាហកម្ម៖ រាជរដ្ឋាភិបាលបានរៀបចំផែនការមេ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥ ។
- គោលនយោបាយជម្រុញការដឹកជញ្ជូនតាមផ្លូវទឹក៖ រាជរដ្ឋាភិបាលកម្ពុជាមានទស្សនៈវិស័យ និងឆន្ទៈមុះមុតក្នុងការសាងសង់ព្រែកដឹកហូរណនតេជា សម្រាប់ឯករាជ្យភាព ពង្រីកការដឹកជញ្ជូនឡើងស្ទឹងតាមផ្លូវទឹក ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិរបស់ប្រទេសកម្ពុជា ។
- គោលនយោបាយជម្រុញការដឹកជញ្ជូនតាមផ្លូវលឿនលឿនពី ភ្នំពេញ-ខេត្តព្រះសីហនុ ចំណេញពេលវេលា និងចំណាយផ្សេងៗ ។
- គោលនយោបាយជម្រុញការនាំចេញអង្ករ និងផលិតផលកសិ-ឧស្សាហកម្ម ទៅទីផ្សារក្រៅប្រទេសកំពុងផ្តល់ផលវិជ្ជមានដល់ កសស ។
- គោលនយោបាយលើកស្ទួយពាណិជ្ជកម្មអន្តរជាតិ ដោយខិតខំកាត់បន្ថយឧបសគ្គនានា ចំពោះការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសជាដៃគូក្នុងសាកលលោក ។
- រាជរដ្ឋាភិបាលតាមរយៈធនាគារជាតិ បានអនុវត្តគោលនយោបាយរូបិយវត្ថុតាមរយៈយន្តការទីផ្សារប្តូរប្រាក់សេរី តែស្ថិតនៅក្រោមអន្តរាគមន៍ ដើម្បីរក្សាស្ថេរភាពរូបិយប័ណ្ណជាតិ ហើយលំនឹងរូបិយវត្ថុនេះបានរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដែលបានកសាងទំនុកចិត្តចំពោះវិនិយោគិន និងជម្រុញការធ្វើអាជីវកម្មវិស័យឯកជន ។
- ការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ ដល់សហគ្រាសបោះផ្សាយលក់មូលបត្រនៅកម្ពុជា បាននឹងកំពុងជម្រុញឱ្យសហគ្រាសរដ្ឋ និងក្រុមហ៊ុនឯកជន ចូលទីផ្សារមូលបត្រកាន់តែច្រើន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

ផ្នែកទី៥

ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ ការការពិនិត្យយោគិន

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ នេះ កសស មានព័ត៌មានចាំបាច់មួយចំនួន សម្រាប់ការពារវិនិយោគិន ដូចខាងក្រោម៖

- រដ្ឋាភិបាលជប៉ុន បានបញ្ជូនក្រុមបេសកកម្ម JICA ដើម្បីសិក្សាផែនការលំអិត នៃគម្រោងការរៀបចំ ផែនការមេ (Master Plan) សម្រាប់អនាគត កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដល់ឆ្នាំ២០៥០ ដើម្បី ប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ជាកំពង់ផែកុងតឺន័រទឹកជ្រៅស្នូលរបស់ប្រទេសកម្ពុជា និងជាកំពង់ ផែតំបន់ និងមជ្ឈមណ្ឌលឡឌីស្ទ្រិក ដែលជាទស្សនវិស័យដ៏ឈ្លាសវៃបំផុតរបស់ **សម្តេចតេជោ ហ៊ុន សែន** បន្តដោយ **សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគាំទ្រដោយរដ្ឋាភិបាលជប៉ុន ។
- កសស បានរៀបចំមហាសន្និបាតភាគហ៊ុនិកលើកទី៨ នៅសណ្ឋាគារ វ៉ាហ្វិល រ៉ូយ៉ាល់, រាជធានីភ្នំពេញ ដែលមានក្រុម ចំនួន ៩៥,៦៩ % និងភាគហ៊ុនិកចំនួន ១០៩រូប ស្មើនឹង ៨២.០៧៤.៧៤៦ ភាគហ៊ុន និងបានបោះឆ្នោតអនុម័ត ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖
 - របាយការណ៍ស្តីពី លទ្ធផលអាជីវកម្ម-សេវាកម្ម ឆ្នាំ២០២៤
 - របាយការណ៍ស្តីពី លទ្ធផលហិរញ្ញវត្ថុ ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)
 - ទិសដៅអនុវត្តការងារឆ្នាំ២០២៥
 - ការអនុម័តការបែងចែកភាគលាភជូនភាគហ៊ុនិក សម្រាប់ឆ្នាំ២០២៤
 - ភាគហ៊ុនិកប្រភេទ “ខ” មានចំនួន ៥.០០០.០០០.០០០ រៀល
 - ភាគហ៊ុនិកប្រភេទ “គ” មានចំនួន ១១.៨៧៩.៤១៧.៥៦៨ រៀល
 - ការអនុម័តលើ ប្រាក់លាភការសម្រាប់ក្រុមប្រឹក្សាភិបាល និងមន្ត្រីត្រួតពិនិត្យរដ្ឋ ឆ្នាំ២០២៥ ។

ហត្ថលេខាអភិបាលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥
បានអាន និងឯកភាព



ហត្ថលេខា
លូ គីមឈន់
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
ទទួលបន្ទុកប្រធានអគ្គនាយក

ឧបសម្ព័ន្ធ

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ
(មិនបានធ្វើសវនកម្ម)

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥**

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

មាតិកា

ទំព័រ

របាយការណ៍ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ

១ - ២

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ ៖

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ

៣

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេលមិនពេញលេញ

៤

របាយការណ៍បម្រែបម្រួលមូលធនចន្លោះពេលមិនពេញលេញ

៥

របាយការណ៍លំហូរសាច់ប្រាក់ចន្លោះពេលមិនពេញលេញ

៦

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ

៧ - ៣៤



របាយការណ៍ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ
ជូនភាគទុនិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញរបស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ (ហៅកាត់ថា “កសស”) គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ និងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេលមិនពេញលេញ ព្រមទាំងបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ការិយបរិច្ឆេទ បីខែ និងប្រាំមួយខែ និងព័ត៌មានពន្យល់ផ្សេងៗទៀត។ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការ រៀបចំ និងបង្ហាញព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ ដោយអនុលោមទៅតាមស្តង់ដាគណនេយ្យអន្តរជាតិនៃ កម្ពុជា លេខ ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”។ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺបញ្ចេញសេចក្តីសន្និដ្ឋាន ចំពោះព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញនេះ ដោយផ្អែកទៅតាមការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិនៃកម្ពុជាសម្រាប់ការត្រួតពិនិត្យ លេខ២៤១០ ស្តីពី “ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេល ដែលធ្វើឡើងដោយសវនករឯករាជ្យរបស់អង្គភាព”។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល រួមមានការចោទជាសំណួរជាពិសេសទៅកាន់បុគ្គលិកទទួលខុសត្រូវផ្នែក ហិរញ្ញវត្ថុ និងគណនេយ្យ ការអនុវត្តនីតិវិធីវិភាគ និងនីតិវិធីត្រួតពិនិត្យផ្សេងៗ។ វិសាលភាពនៃការត្រួតពិនិត្យមានទំហំតូច ជាងការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដាសវនកម្មអន្តរជាតិនៃកម្ពុជា ដូចនេះការត្រួតពិនិត្យ មិនអាចឱ្យយើងខ្ញុំ អះអាងបានថា យើងខ្ញុំបានរកឃើញនូវបញ្ហាជាសារវន្តទាំងអស់ ដូចការធ្វើសវនកម្មទេ។ អាស្រ័យហេតុនេះ យើងខ្ញុំមិន បញ្ចេញមតិយោបល់សវនកម្មទេ។



សេចក្តីសន្និដ្ឋាន

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ យើងខ្ញុំកត់សម្គាល់ឃើញថា មិនមានបញ្ហាណាមួយ ដែលធ្វើឱ្យយើងខ្ញុំ ជឿជាក់ថាព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញដែលបានភ្ជាប់មកជាមួយ មិនបានរៀបចំឡើងនូវគ្រប់ទិដ្ឋភាពជា សារវន្តទាំងអស់ ដោយអនុលោមទៅតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជាលេខ ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុ ចន្លោះពេល” នោះទេ។

២. ក្រុមហ៊ុន ប្រាយថ័តអ៊ីស៊ីហ្វេស៊ី (ខេមបូឌា)



ឡាន ហ៊ី

Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥

កំណត់ត្រាស្នើសុំប្រកាសសីហនុ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

	កំណត់ សម្គាល់	៣០ មិថុនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសម្បត្តិ និងបរិក្ខារ	៦	១.៣៥៤.៩១០.២៧៧	១.២១៤.៤២៣.៧០៥
ទ្រព្យសម្បត្តិវិនិយោគ	៧	២៧៤.៦១៨.០៧៥	២៨៧.០៩៨.១៩០
ទ្រព្យសកម្មអរូបី	៨	១.២៨៦.៧០០	១.៨០៦.៦៩៤
ការវិនិយោគក្នុងក្រុមហ៊ុនពាក់ព័ន្ធ	៩	១០.៤១៨.២០០	-
ប្រាក់បញ្ញើនៅធនាគារ	១២	៦.៧១៦.៨៧១	៦.៥០២.៩៣៣
		១.៦៤៧.៩៥០.១២៣	១.៤០៩.៨៣១.៥២២
ទ្រព្យសកម្មរយៈពេលខ្លី			
សន្និធិ	១០	៤១.៨៤៤.៤០៧	៤១.៣៤៦.៥២៤
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ	១១	១៤៨.៧៧៤.៧៨៨	១១៧.៦៤៩.៤៦២
ប្រាក់បញ្ញើនៅធនាគារ	១២	១១៣.១៥៦.១២៧	១១៧.៣១១.២៤២
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១៣	១៣.៥៦៥.៤៥៤	២៧.១៨៥.៨៧៧
		៣១៧.៣៤០.៧៧៦	៣០៣.៤៩៣.០៩៥
ទ្រព្យសកម្មសរុប			
មូលធន និងបំណុល		១.៩៦៥.២៩០.៨៩៩	១.៧១៣.៣២៤.៦១៧
មូលធន			
ដើមទុន និងបុព្វលាភភាគហ៊ុន	១៤	៥១៨.០១៨.០៦៣	៥១៨.០១៨.០៦៣
ទុនបម្រុងផ្សេងៗ	១៥	៧៤.៣៧៦.០០៥	៦១.៧០២.៦៤៤
ចំណេញរក្សាទុក		៤៨៨.៨៨៦.៩៦១	៤៩០.១៨១.០៦៩
		១.០៨១.២៨០.០២៩	១.០៦៩.៩០១.៧៧៦
បំណុល			
បំណុលរយៈពេលវែង			
ប្រាក់កម្ចី	១៦	៥០០.៨៩៤.០២៨	៣៧៧.៧២៧.១៧០
ប្រាក់តម្កល់ដែលអាចបង្វិលសងពីភតិកៈ		១.០០២.៥០០	១.០០៦.២៥០
ការរក្សាទុកត្រូវបង់		២.៧៥៣.៨៦៩	២.៧៥៣.៨៦៩
កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍	១៧	៩០.៥៨៩.៦៣១	៩១.១៧៦.០៨៥
កាតព្វកិច្ចទូទាត់ប្រាក់បំណាច់អតីតភាពការងារ		៩៦៦.១៧៧	១.២៣៦.៣០០
ចំណូលពន្យារ	១៨	១៥.៣៣៨.០៣២	១៥.៩០៥.៥១៩
សម្បទានពីរាជរដ្ឋាភិបាល	១៩	៤២.២៨៩.៣០៩	៤៣.៨៩៦.៧៧៤
បំណុលពន្យារ		៤៤.៨៣៥.៧៤៦	៤២.៤១២.៩០២
		៦៩៨.៦៦៩.២៩២	៥៧៦.១១៤.៨៦៩
បំណុលរយៈពេលខ្លី			
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ		៩០.៥៥០.៣៣១	៧២.៥៥៧.៣៣១
ភាគលាភត្រូវបង់	២០	១៦.៨៧៩.៤១៨	-
ប្រាក់កម្ចី	១៦	៥៤.៨០០.៧០៥	២៦.៥២៧.៧០៦
កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍	១៧	៦.៨១៩.១៩៦	៥.១៦២.៤៤៣
កាតព្វកិច្ចទូទាត់ប្រាក់បំណាច់អតីតភាពការងារ		២១០.៨០២	៥៩.១៧៥
ចំណូលពន្យារ	១៨	១.១៨២.២១៦	១.៣៣៦.៦៦១
សម្បទានពីរាជរដ្ឋាភិបាល	១៩	៣.២១៤.៩៣០	៣.២១៤.៩៣០
បំណុលពន្ធលើប្រាក់ចំណូល		១១.៦៨២.៩៨០	១៨.៤៤៩.៧២៦
		១៨៥.៣៤០.៥៧៨	១២៧.៣០៧.៩៧២
បំណុលសរុប			
មូលធន និងបំណុលសរុប		១.៩៦៥.២៩០.៨៩៩	១.៧១៣.៣២៤.៦១៧

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញនេះ។

កំណត់ត្រាសង្ខេបស្តីពីការងារ

របាយការណ៍ចំណេញ-ខាត និងលទ្ធផលសេដ្ឋកិច្ចសង្ខេបបណ្តោះអាសន្ននៃក្រុមហ៊ុនកៅស៊ូស្រូវកម្ពុជា ក្នុងរយៈពេលមិនពេញលេញ សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

កំណត់សម្គាល់	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ	
	៣០ មិថុនា ២០២៥	៣០ មិថុនា ២០២៤	៣០ មិថុនា ២០២៥	៣០ មិថុនា ២០២៤
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណូល				
ចំណូលពីកិច្ចសន្យាជាមួយអតិថិជន	២១	១៤៣.៦៨៧.៨៨០	១១៣.០០៩.៣៥៣	២៥៦.៥៥៦.៩៦៦
ចំណូលពីការផ្តល់	៧	២.៨២៩.៤៣៤	៧០០.៦៧៥	៣.៩៣៨.១៨១
ចំណូលផ្តល់ឱ្យ		៨០៣.៧៣៣	៨០៣.៧៣៣	១.៦០៧.៤៦៥
		១៤៧.៣២១.០៤៧	១១៤.៥១៣.៧៦១	២៦២.១០៧.៦១២
ចំណាយ				
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និង				
ចំណាយពាក់ព័ន្ធ	២២	(៤៤.៦៣៣.៣១១)	(៣៤.០២៦.៧២២)	(៧៨.២៤២.៦៦២)
ចំណាយសម្ភារៈរឹង	២៣	(២៩.៣៣៩.២៨៨)	(២៩.៨៨៨.៤៨៦)	(៥៦.៩៩២.៦៩២)
ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ ទ្រព្យ				
សម្បត្តិវិនិយោគ និងទ្រព្យសកម្មអរូបី	២៤	(១៩.៧៣២.១៧៩)	(១២.៨៦៦.៥៨២)	(៣៣.៣១៧.៦៦៨)
ចំណាយជួសជុល និងថែទាំ		(៣៧៣.៣២៦)	(៤៩៨.៥៩៩)	(៧០៧.១០៣)
ចំណាយផ្សេងៗ		(៩.៤៨៧.០០១)	(៩.២០១.៤៧៤)	(១៦.៦១៤.៧០៤)
(ខាត)/ចំណេញផ្សេងៗ – សុទ្ធ		(២.៤៦៣.៧២២)	២.៤៩៩.២៩៥	(១.៣៦៣.៨៤៤)
		(១០២.០២៨.៨២៧)	(៧៩.៩៦៩.៥៦៨)	(១៨៧.០៣៨.៧២៣)
ចំណេញប្រតិបត្តិការ		៤៥.២៩២.២២០	៣៤.៥៣១.១៩៣	៧៤.៨៦៣.៨៨៩
ចំណូលហិរញ្ញវត្ថុ		១.៣៦៨.៨៣១	១៣.៤៣៦.២៦៧	២.៩៩៩.៧៧៤
ចំណាយហិរញ្ញវត្ថុ		(១៧.៧៥៥.២១៧)	(២.២០៥.០១២)	(៣៥.០៨៧.០៥៩)
(ចំណាយ)ចំណូលហិរញ្ញវត្ថុ- សុទ្ធ	២៥	(១៦.៣៨៦.៣៨៦)	១១.២៣១.២៥៥	(៣២.០៨៧.២៨៥)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		២៨.៩០៥.៨៣៤	៤៥.៧៦២.៤៨៨	៤២.៧៧៦.៦០៤
ចំណាយពន្ធលើប្រាក់ចំណូល	២៦	(១១.១៥៥.០៣០)	(៧.៩៧០.៤១១)	(១៤.៥១៧.៩៣៦)
ចំណេញក្នុងការិយបរិច្ឆេទ		១៧.៧៥០.៨០៤	៣៧.៧៩២.០៧៧	២៨.២៥៨.៦៦៨
ចំណេញរបស់ភាគទុនិក		១៧.៧៥០.៨០៤	៣៧.៧៩២.០៧៧	២៨.២៥៨.៦៦៨
លទ្ធផលសេដ្ឋកិច្ចចំណេញសរុបរបស់ភាគទុនិក		១៧.៧៥០.៨០៤	៣៧.៧៩២.០៧៧	២៨.២៥៨.៦៦៨
ចំណេញក្នុងមួយភាគហ៊ុនរបស់ភាគទុនិករបស់ កសស សម្រាប់ការិយបរិច្ឆេទនេះមានដូចខាងក្រោម៖				
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន/ថយចុះ (រៀល)	២៧	២០៦.៩៥	៤៤០.៦១	៣២៩.៤៦

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយផ្នែកនៃព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ននៃក្រុមហ៊ុនកៅស៊ូស្រូវកម្ពុជា ក្នុងរយៈពេលមិនពេញលេញនេះ។

កំណត់សម្គាល់តម្រូវការសីហនុ

របាយការណ៍បម្រែបម្រួលមូលធនបន្ថែមពេលមិនពេញលេញ សម្រាប់ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

	ដែលជាបេសកកម្ម			
	ដើមទុន និង បុព្វលាភភាគហ៊ុន ពាន់រៀល	ទុនបម្រុងផ្សេងៗ ពាន់រៀល	ចំណេញរក្សាទុក ពាន់រៀល	សរុប ពាន់រៀល
<i>ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</i>				
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	៥១៨.០១៨.០៦៣	៤៩.៥០៦.០៩៤	៤០៤.៥២០.៧១៩	៩៧២.០៤៤.៨៧៦
ចំណេញក្នុងការិយបរិច្ឆេទ	-	-	៧១.០៨៧.៨១៤	៧១.០៨៧.៨១៤
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	៧១.០៨៧.៨១៤	៧១.០៨៧.៨១៤
ផ្ទេរទៅទុនបម្រុង	-	១២.១៩៦.៥៥០	(១២.១៩៦.៥៥០)	-
ការបែងចែកភាគលាភ	-	-	(១៥.៨០៧.២៦៨)	(១៥.៨០៧.២៦៨)
សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ <i>(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</i>	៥១៨.០១៨.០៦៣	៦១.៧០២.៦៤៤	៤៨៧.៦០៤.៧១៥	១.០៦៧.៣២៥.៤២២
<i>ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</i>				
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥	៥១៨.០១៨.០៦៣	៦១.៧០២.៦៤៤	៤៩០.១៨១.០៦៩	១.០៦៩.៩០១.៧៧៦
ចំណេញក្នុងការិយបរិច្ឆេទ	-	-	២៨.២៥៨.៦៦៨	២៨.២៥៨.៦៦៨
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	២៨.២៥៨.៦៦៨	២៨.២៥៨.៦៦៨
ផ្ទេរទៅទុនបម្រុង	-	១២.៦៧៣.៣៦១	(១២.៦៧៣.៣៦១)	-
ការបែងចែកភាគលាភ	-	-	(១៦.៨៧៩.៤១៥)	(១៦.៨៧៩.៤១៥)
សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ <i>(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</i>	៥១៨.០១៨.០៦៣	៧៤.៣៧៦.០០៥	៤៨៨.៨៨៦.៩៦១	១.០៨១.២៨១.០២៩

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលមិនពេញលេញនេះ។

កំណត់ផែស្វយ័តក្រុងព្រះសីហនុ

របាយការណ៍លំហូរសាច់ប្រាក់បន្ថែមពេលមិនពេញលេញ សម្រាប់ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ	
		៣០ មិថុនា ២០២៥	៣០ មិថុនា ២០២៤
		ពាន់រៀល	ពាន់រៀល
		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		៤២.៧៧៦.៦០៤	៨៣.៤៣៣.៨០៥
<i>និយ័តកម្មសម្រាប់៖</i>			
ចំណូលហិរញ្ញវត្ថុ - សុទ្ធ	២៥	៣២.០៨៧.២៨៥	(៣១.៥៥៨.០១៦)
ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ ទ្រព្យសម្បត្តិវិនិយោគ និងទ្រព្យសកម្មអរូបី	២៤	៣៣.៣១៧.៦៦៨	២៥.៤៨៧.៩៣៩
ការលក់ចេញ		៧១២.២៧៥	-
កាតព្វកិច្ចទូទាត់ប្រាក់បំណាច់អតីតភាពការងារ	២២	៣.៣៦៥.៩៥៩	២.៩០៦.៣៤០
កាតព្វកិច្ចអត្ថប្រយោជន៍សោធននិរុត្តន៍	១៧	៤.០៦៦.៩៨៥	៣.៣៣៧.៩៥១
ចំណូលសម្បទានពីរាជរដ្ឋាភិបាល		(១.៦០៧.៤៦៥)	(១.៦០៧.៤៦៥)
ប្រាក់តម្កល់ដែលអាចបង្វិលសងពីកតិកៈ		(៣.៧៩០)	-
សំវិធានធនសម្រាប់ខាតបង់ឥណទានរំពឹងទុកលើប្រាក់បញ្ញើរយៈពេលខ្លីនៅធនាគារ		១៥៤.៩៨០	៨០.០៦០
កត់ត្រាត្រឡប់មកវិញការថយចុះតម្លៃនៃគណនីអតិថិជនពាណិជ្ជកម្ម		(៥៧.៤២៦)	(៣០.៨២៣)
បម្រែបម្រួលដើមទុនបង្វិល៖			
សន្និធិ		(៤៩៧.៨៨៣)	(២.០៨០.២៣៦)
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ		(២៤.៥៤៩.០០២)	(៧៣.០៥៨.៧១៦)
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ		(១៧.៤៤៦.៥៧១)	១.៩១៩.២៧៤
ចំណូលពន្យារ		(៧២១.៩៣២)	២.៦០៧.០៤១
លំហូរសាច់ប្រាក់ចូលពីប្រតិបត្តិការ		៧១.៥៩៧.៧២៧	១១.៤៣៧.១៥៤
កាតព្វកិច្ចអត្ថប្រយោជន៍ពេលចូលនិរុត្តន៍បានបង់		(២.៩៩៦.៦៨៦)	(២.២៧៧.៤៨៣)
ពន្ធលើប្រាក់ចំណូលបានបង់		(១៨.៨៦១.៨៤០)	(២២.៩៥៤.៧៦០)
លំហូរសាច់ប្រាក់ចូល/(ចេញ)សុទ្ធពីសកម្មភាពប្រតិបត្តិការ		៤៩.៧៣៩.២០១	(១៣.៧៩៤.០៩៩)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៦	(១២៤.១២០.៥៤៧)	(២៩.០៦១.១៣៩)
ការទិញទ្រព្យសម្បត្តិវិនិយោគ	៧	(៥១.២២៦.៨៣៦)	(៣.៦០៩.៦០០)
ការទិញទ្រព្យសកម្មអរូបី		(៧២.៥០០)	-
ការដកប្រាក់បញ្ញើរយៈពេលខ្លីនៅធនាគារ		៤.០០០.០០០	១៨.២០៣.០០០
ការដាក់ប្រាក់បញ្ញើរយៈពេលខ្លីនៅធនាគារ		-	(២.០២៩.០០១)
ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ		(១០.៤១៨.២០០)	-
ការប្រាក់បានទទួល		២.៣៤៩.១២១	៣.៤០១.៨៥៦
លំហូរសាច់ប្រាក់ចេញសុទ្ធពីសកម្មភាពវិនិយោគ		(១៧៩.៤៨៨.៥៦២)	(១៣.០៩៤.៨៨៤)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន			
ការសងប្រាក់កម្ចី		(១២.៥៣៨.៣៩៤)	(១៣.៣៦៧.៣០៧)
ការសងឥណទានវិបារប័ន		(២៦.០២៩.០០០)	(៥០.៨២៥.៧៤៤)
ការប្រាក់បានបង់នៃប្រាក់កម្ចី		(៤.០៦៦.៦២៣)	(៤.២២១.៨៩៣)
ការប្រាក់បានបង់នៃឥណទានវិបារប័ន		(២៩៦.៩៥៤)	(៤៩៩.៤៨២)
សាច់ប្រាក់ពីប្រាក់កម្ចី		១០៦.៧៣២.៣៦៥	៧៣.០៨៤.៧៤៤
សាច់ប្រាក់ពីឥណទានវិបារប័ន		៥២.៣២៧.៩៥៤	២០.៧៨៨.០០៦
លំហូរសាច់ប្រាក់ចូលសុទ្ធពីសកម្មភាពហិរញ្ញប្បទាន		១១៦.១២៩.៣៤៨	២៤.៩៥៨.៣២៤
កំហុសសាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមការិយបរិច្ឆេទ			
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមការិយបរិច្ឆេទ		(១៣.៦២០.៤១៣)	(១.៩៣១.៦៥៩)
		២៧.១៨៥.៨៦៧	១៩.៣៤១.៨១៤
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដំណាច់ការិយបរិច្ឆេទ			
		១៣.៥៦៥.៤៥៤	១៧.៤១០.១៥៥

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុត្រូវបានបន្ថែមពេលមិនពេញលេញនេះ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥**

១. ព័ត៌មានទូទៅ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ហៅកាត់ថា “កសស”) គឺជា សហគ្រាសសាធារណៈបោះផ្សាយលក់មូលបត្រ កម្មសិទ្ធិនៅទីផ្សារមូលបត្រកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និង ស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានទីស្នាក់ការនៅខេត្ត ព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។

កសស គឺជានីតិអង្គភាពដែលមានលក្ខណៈស្វយ័តទាំងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ និងត្រូវបានបង្កើតឡើង ដោយអនុលោមទៅតាមអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៨ ដែលបានផ្តល់ស្ថានភាពឱ្យ ក្រុមហ៊ុនជាស្ថាប័នស្វយ័តសាធារណៈ។

កសស បានចុះបញ្ជីពាណិជ្ជកម្មជាសហគ្រាសសាធារណៈរបស់រដ្ឋនៅក្រសួងពាណិជ្ជកម្ម និងទទួលបាន វិញ្ញាបនបត្រចុះបញ្ជីលេខ Co.៤៧៨៤ET/២០១៧ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។ ភាគហ៊ុនប្រភេទ “គ” របស់ កសស ត្រូវបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (ហៅកាត់ថា “ផ.ម.ក”) នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧។

បច្ចុប្បន្ននេះ កសស គឺជាកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅ និងជាកំពង់ផែពាណិជ្ជកម្មស្នូល នៅ ព្រះរាជាណាចក្រកម្ពុជា។ អនុលោមទៅតាមអនុក្រឹត្យ កសស មានបេសកកម្មផ្តល់សេវាកំពង់ផែសមុទ្រ និងសកម្មភាព ផ្សេងៗដែលពាក់ព័ន្ធនឹងសេវាកំពង់ផែសមុទ្រ ដូចខាងក្រោម៖

- កណ្តាលការិយាល័យនាំចេញ-ចូល និងផ្តល់ភស្តុភារដល់នាវា
- លើកដាក់ ផ្ទេរផ្ទុក និងដឹកជញ្ជូនទំនិញ
- ការងារថែរក្សា ស្តុកទំនិញ ឃ្លាំង-ទីលាន
- ការងារអភិវឌ្ឍន៍ ស្តារ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ កសស ដែលមានស្រាប់
- ទទួលខុសត្រូវ និងចាត់ចែងលើការងារការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងតំបន់គ្រប់គ្រង និង
- គ្រប់គ្រងដីកន្តាប់ និងចាត់ចែងសកម្មភាពឱ្យមានប្រសិទ្ធភាព និងមានការរីកចម្រើន

កសស ក៏មានប្រតិបត្តិការនៅតំបន់សេដ្ឋកិច្ចពិសេស ជាភតិបត្តិក្រោមប្រតិបត្តិការជាភតិសន្យា។

ក្នុងឋានៈជាស្ថាប័នស្វយ័តសាធារណៈ កសស ទទួលបានអំណាច និងកាតព្វកិច្ចទាំងឡាយពីរាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញបេសកកម្មស្របតាមកម្មវត្ថុរបស់ខ្លួន។

ទីស្នាក់ការចុះបញ្ជីរបស់ កសស មានទីតាំងស្ថិតនៅភីអិលស៊ី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កាត់ លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលអនុម័តឱ្យចេញផ្សាយព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញសម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និង ប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបានត្រួតពិនិត្យ ប៉ុន្តែមិនត្រូវបានធ្វើសវនកម្មទេ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ទោះពេលមិនពេញលេញ
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥**

២. មូលដ្ឋាននៃការរៀបចំព័ត៌មានហិរញ្ញវត្ថុនៃរបាយការណ៍បន្ទោះពេល

២.១ មូលដ្ឋានក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុ

ព័ត៌មានហិរញ្ញវត្ថុបន្ទោះពេលមិនពេញលេញសម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាគណនេយ្យអន្តរជាតិកម្ពុជា លេខ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុបន្ទោះពេល” (“CIAS 34”)។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបនេះ មិនរួមបញ្ចូលនូវរាល់កំណត់សម្គាល់គ្រប់ប្រភេទទាំងអស់ដូចបាន បង្ហាញជាធម្មតានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មប្រចាំឆ្នាំទេ។ ដូចនេះព័ត៌មានហិរញ្ញវត្ថុបន្ទោះពេលមិនពេញលេញនេះគួរត្រូវបានអានភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាមស្តង់ដា របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”)។

គោលការណ៍គណនេយ្យដែលបានអនុវត្ត មានសង្គតិភាពជាមួយនឹងគោលការណ៍គណនេយ្យក្នុងឆ្នាំហិរញ្ញវត្ថុមុន និងគោលការណ៍គណនេយ្យក្នុងការិយបរិច្ឆេទមុនដែលពាក់ព័ន្ធ លើកលែងតែការអនុវត្តស្តង់ដាគណនេយ្យ IFRS ថ្មីដែលបានធ្វើវិសោធនកម្ម ដូចដែលបានកំណត់ខាងក្រោម។

២.២ ស្តង់ដាគណនេយ្យថ្មី ស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្ម ដែលបានអនុវត្តដោយ កសស

ក្រុមហ៊ុនបានអនុវត្តស្តង់ដា ជាលើកដំបូង សម្រាប់ការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុដែលចាប់ផ្តើម នៅ ឬបន្ទាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ៖

- កង្វះការផ្លាស់ប្តូរ - ការធ្វើវិសោធនកម្មទៅលើ CIAS 21

មិនមានផលប៉ះពាល់ជាសារវន្តលើព័ត៌មានហិរញ្ញវត្ថុបន្ទោះពេលទេ។

- ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ

ក្រុមហ៊ុនញាតិសម្ព័ន្ធគឺជាក្រុមហ៊ុនទាំងឡាយណា ដែលក្រុមហ៊ុនមានឥទ្ធិពលគួរឱ្យកត់សម្គាល់លើ ប៉ុន្តែមិនមានការគ្រប់គ្រងទៅលើក្រុមហ៊ុននោះទេ ដែលជាទូទៅក្រុមហ៊ុនមានការកាន់កាប់ភាគហ៊ុនពី ២០% ទៅ ៥០% នៃសិទ្ធិបោះឆ្នោត។ ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ ត្រូវបានកត់ត្រាដោយប្រើប្រាស់វិធីសាស្ត្រគណនេយ្យសម្រាប់មូលធនបន្ទាប់ពីវាត្រូវបានទទួលស្គាល់លើកដំបូងតាមថ្លៃដើម។

យោងតាមវិធីសាស្ត្រគណនេយ្យសម្រាប់មូលធន ការវិនិយោគត្រូវបានទទួលស្គាល់លើកដំបូងតាមថ្លៃដើម និងបន្ទាប់មកត្រូវបានធ្វើនិយ័តកម្ម ដើម្បីទទួលស្គាល់ភាគហ៊ុនរបស់ក្រុមហ៊ុននៃចំណេញ-ខាតនៅក្រោយការទិញរបស់វិនិយោគិននៅក្នុងចំណេញ-ខាត និងបម្រែបម្រួលភាគហ៊ុនរបស់ក្រុមហ៊ុននៅក្នុងចំណូលលម្អិតផ្សេងៗ របស់វិនិយោគិននៅក្នុងចំណូលលម្អិតផ្សេងៗ។ ភាគលាភបានទទួល ឬត្រូវទទួល ពីក្រុមហ៊ុនញាតិសម្ព័ន្ធ ត្រូវបានទទួលស្គាល់ដោយកាត់បន្ថយពីតម្លៃយោងនៃការវិនិយោគ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ទោះពេលមិនពេញលេញ
សម្រាប់ដំណាច់ការិយបរិច្ឆេទមីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥**

២. មូលដ្ឋាននៃការរៀបចំព័ត៌មានហិរញ្ញវត្ថុនៃរបាយការណ៍បន្ទោះពេល (ត)

**២.២ ស្តង់ដារគណនេយ្យថ្មី ស្តង់ដារគណនេយ្យដែលបានធ្វើវិសោធនកម្ម ដែលបានអនុវត្ត
ដោយ កសស (ត)**

- ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ (ត)

នៅពេលភាគហ៊ុននៃការខាត របស់ក្រុមហ៊ុននៅក្នុងការវិនិយោគដែលមានគណនីមូលធនស្មើនឹង ឬលើសពី ការប្រាក់របស់ខ្លួននៅក្នុងអង្គភាព រួមទាំងប្រាក់ត្រូវទទួលរយៈពេលវែងដែលមិនមានការធានាផ្សេងៗ ក្រុមហ៊ុនមិនទទួល ស្គាល់ការខាតបន្ថែមទៀតទេ លុះត្រាតែក្រុមហ៊ុនមានកាតព្វកិច្ច ឬធ្វើការទូទាត់ជំនួសអង្គភាពផ្សេងៗ។

ចំណេញមិនទាន់ទទួលស្គាល់ពីប្រតិបត្តិការរវាងក្រុមហ៊ុន និងក្រុមហ៊ុនញាតិសម្ព័ន្ធ ត្រូវបានលុបចោល ទៅតាម ទំហំនៃអត្ថប្រយោជន៍របស់ក្រុមហ៊ុននៅក្នុងអង្គភាពទាំងនេះ។ ខាតមិនទាន់ទទួលស្គាល់ក៏ត្រូវបានលុបចោលដែរ លុះត្រាតែប្រតិបត្តិការនោះ ផ្តល់នូវភស្តុតាងដែលបង្ហាញពីការថយចុះតម្លៃនៃទ្រព្យសកម្មដែលបានផ្ទេរ។ គោលការណ៍ គណនេយ្យរបស់វិនិយោគិនដែលមានគណនេយ្យមូលធនត្រូវបានផ្លាស់ប្តូរក្នុងករណីចាំបាច់ ដើម្បីធានាបាននូវភាព ស៊ីសង្វាក់គ្នាជាមួយនឹងគោលការណ៍ដែលបានអនុម័តដោយក្រុមហ៊ុន។

ប្រសិនបើមានសញ្ញាណបង្ហាញថាការវិនិយោគនៅក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធមួយ អាចថយចុះតម្លៃ នោះ ក្រុមហ៊ុនត្រូវធ្វើតេស្ត លើតម្លៃយោងសរុប នៃការវិនិយោគសម្រាប់ការថយចុះតម្លៃ។

៣. ការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតរបស់គណៈគ្រប់គ្រង

ការរៀបចំព័ត៌មានហិរញ្ញវត្ថុបន្ទោះពេលមិនពេញលេញ តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន ការសន្មត ដែលមានផលប៉ះពាល់ដល់ការអនុវត្តគោលការណ៍គណនេយ្យ និងចំនួនទឹកប្រាក់របស់ទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចនឹងខុសគ្នាទៅនឹងការប៉ាន់ស្មានទាំងនេះ។

ក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុបន្ទោះពេលមិនពេញលេញ ការវិនិច្ឆ័យសំខាន់ដែលគណៈគ្រប់គ្រងបានធ្វើឡើង ក្នុងការអនុវត្តគោលការណ៍គណនេយ្យរបស់ កសស និងប្រភពសំខាន់ៗក្នុងការប៉ាន់ស្មានភាពមិនប្រាកដប្រជាគឺដូចគ្នាទៅ នឹងការវិនិច្ឆ័យដែលបានអនុវត្តក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

៤.១ កត្តាហានិភ័យហិរញ្ញវត្ថុផ្សេងៗ

កសស ត្រូវប្រឈមមុខនឹងហានិភ័យផ្សេងៗដូចជា ហានិភ័យទីផ្សារ (រួមមានហានិភ័យការប្តូររូបិយប័ណ្ណ និង ហានិភ័យអត្រាការប្រាក់) ហានិភ័យឥណទាន និងហានិភ័យសាច់ប្រាក់ងាយស្រួល។

ការរៀបចំព័ត៌មានហិរញ្ញវត្ថុបន្ទោះពេលមិនពេញលេញ មិនតម្រូវឱ្យរួមបញ្ចូលនូវព័ត៌មាន និងការលាតត្រដាង ហានិភ័យហិរញ្ញវត្ថុទាំងអស់ ដូចការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទេ ហើយគួរអានភ្ជាប់ជាមួយនឹងរបាយការណ៍ ហិរញ្ញវត្ថុសម្រាប់ ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ទោះពេលវេលាពេញលេញ
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥**

៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤.២ តម្លៃសមស្របរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុតាមវេលាដើមជាក់លាក់

វិធីសាស្ត្រ និងការសន្មត ដែលបានប្រើក្នុងការប៉ាន់ស្មានតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ មានដូចខាងក្រោម៖

- (ក) សាច់ប្រាក់ និងសាច់ប្រាក់សមមូល និងប្រាក់បញ្ញើនៅធនាគាររយៈពេលខ្លី - តម្លៃយោងនៃគណនីទាំងនេះមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារវាមានរយៈពេលខ្លី។
- (ខ) គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ - តម្លៃយោងដកសំវិធានធនដែលបណ្តាលមកពីការថយចុះតម្លៃមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារគណនីទាំងនេះស្ថិតនៅក្រោមលក្ខខណ្ឌឥណទានធម្មតា និងមានរយៈពេលខ្លី។
- (គ) គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - តម្លៃយោងនៃគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗគឺត្រូវបានចាត់ទុកថាមានតម្លៃដូចគ្នាជាមួយតម្លៃសមស្រប ដោយសារមានរយៈពេលខ្លី។
- (ឃ) ប្រាក់កម្ចី - តម្លៃសមស្របនៃប្រាក់កម្ចី ត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលើលំហូរសាច់ប្រាក់ចេញក្នុងកិច្ចសន្យាពេលអនាគត ដោយប្រើអត្រាប្រាក់កម្ចីក្នុងត្រា។

ក្នុងអំឡុងការិយបរិច្ឆេទ កសស មិនបានផ្លាស់ប្តូរវិធីសាស្ត្រ និងការសន្មត ដែលត្រូវបានប្រើប្រាស់ដើម្បីប៉ាន់ស្មានតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុទេ ហើយក៏មិនមានការផ្ទេរនៅក្នុងឯកសារនៃតម្លៃសមស្របដែរ។

៥. ព័ត៌មានប្រតិបត្តិការតាមផ្នែក

កសស មានការវាយការណ៍តាម តាម ផ្នែកដែលមាននូវសេវារបស់កំពង់ផែ ដូចខាងក្រោម៖

- ការលើកដាក់ពីនាវា (Stevedoring)
- ការលើកដាក់នៅទីលាន (LO-LO)
- សេវាកម្មផែ
- ការស្តុកកុងតឺន័រ។

មិនមានផ្នែកប្រតិបត្តិការតាមផ្នែកណាមួយ ត្រូវបានប្រមូលផ្តុំដើម្បីបង្កើតជាផ្នែកអាជីវកម្មប្រតិបត្តិការ ដែលអាចវាយការណ៍ខាងលើបានទេ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នពេញលេញ
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥**

៥. ព័ត៌មានប្រតិបត្តិការតាមផ្នែក (ត)

ប្រធានអ្នកសម្រេចចិត្តផ្នែកប្រតិបត្តិការ (ហៅកាត់ថា CODM) ដែលជាក្រុមគណៈគ្រប់គ្រង ត្រួតពិនិត្យ របាយការណ៍គ្រប់គ្រងផ្ទៃក្នុង ដែលបានរាយការណ៍អំពីលទ្ធផលនៃសេវាផ្នែកកំពង់ផែទាំងមូល ដើម្បីវាយតម្លៃអំពីលទ្ធផល និងការបែងចែកធនធាន។ CODM វាយតម្លៃអំពីលទ្ធផលនៃប្រតិបត្តិការតាមផ្នែក ដោយផ្អែកទៅលើទំហំប្រាក់ចំណូល ដុល (កំណត់សម្គាល់ ១៩) ចំណេញមុនបង់ពន្ធ និងចំណេញសុទ្ធ ធៀបនឹងការិយបរិច្ឆេទមុនៗ។ លើសពីនេះ កសស ក៏ មានទ្រព្យសម្បត្តិវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងទីតាំងផ្សេងទៀត ដែលកំពុងធ្វើប្រតិបត្តិការជាភាគីម្ចាស់ទ្រព្យ ជួល និងរកចំណូលបានពីការជួលផងដែរ (កំណត់សម្គាល់ ៧)។

ប្រាក់ចំណូលភាគច្រើនបានមកពីអតិថិជនខាងក្រៅរបស់ កសស។ កសស មានទីតាំងស្ថិតនៅក្នុងខេត្ត ព្រះសីហនុ ហើយប្រាក់ចំណូលភាគច្រើន មានប្រភពចេញពីខេត្តព្រះសីហនុ និងតំបន់ជុំវិញ។

ប្រាក់ចំណូលចំនួន ៣៩.៨២៦.៦០៩ ពាន់រៀល និង ៦៩.៦៥២.៣៩៦ ពាន់រៀល គឺបានមកពីអតិថិជនធំៗរបស់ កសស ដែលអតិថិជននីមួយៗបានរួមចំណែកយ៉ាងហោចណាស់ ១០% ដល់ចំណូលផ្នែកដែលអាចរាយការណ៍សរុប សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥**

៦. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ដីធ្លី កាន់រៀង	ការកែលម្អដីធ្លី កាន់រៀង	អគារ កាន់រៀង	បរិក្ខារ បច្ចេកទេស កាន់រៀង	គ្រឿងសន្លឹក និងបរិក្ខារក្លាស់ កាន់រៀង	កុំព្យូទ័រ និង បរិក្ខារ ការិយាល័យ កាន់រៀង	យានយន្ត កាន់រៀង	បរិក្ខារ កំពង់ផែមុន កាន់រៀង	បរិក្ខារ ប្រាំឡាត កាន់រៀង	សំណង់កំពុង សាងសង់ កាន់រៀង	សរុប កាន់រៀង
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)											
ថ្លៃដើម	៣០៣.៣៨៨.១៣៦	៧៣.៩២២.៨៦៩	៣៨៩.៤៣១.១៤២	៦៩.០១៦.០៦៦	៣.៩០០.៤៣៤	១០.៦៧៣.២៤០	១០០.២០៧.៦៦៩	៤២០.៦៣៤.១៥០	១.៤២៧.៦៤១	១០១.១០៤.៥០១	១.៤៧៣.៧០៥.៨៤៨
រំលស់បង្គរ	-	(១៦.៨៥១.៤៦៦)	(៧១.១៥៨.៧៧៧)	(២៧.៦២៤.២៥៧)	(២.១២៤.៤៧៧)	(៧.៣៥៨.៨០៣)	(២៨.៥៨៤.០៧០)	(១០៤.៤៩៦.០១២)	(១.០៨៤.២៨១)	-	(២៥៩.២៨២.១៤៣)
តម្លៃចុះបញ្ជីសុទ្ធ (បានធ្វើសវនកម្ម)	៣០៣.៣៨៨.១៣៦	៥៧.០៧១.៤០៣	៣១៨.២៧២.៣៦៥	៤១.៣៩១.៨០៩	១.៧៧៥.៩៥៧	៣.៣១៤.៤៣៧	៧១.៦២៣.៥៩៩	៣១៦.១៣៨.១៣៨	៣៤៣.៣៦០	១០១.១០៤.៥០១	១.២១៤.៤២៣.៧០៥
ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)											
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៣០៣.៣៨៨.១៣៦	៥៧.០៧១.៤០៣	៣១៨.២៧២.៣៦៥	៤១.៣៩១.៨០៩	១.៧៧៥.៩៥៧	៣.៣១៤.៤៣៧	៧១.៦២៣.៥៩៩	៣១៦.១៣៨.១៣៨	៣៤៣.៣៦០	១០១.១០៤.៥០១	១.២១៤.៤២៣.៧០៥
ទិញបន្ថែម	-	-	-	១៥០.១៤១	៣២១.៧៥០	៤២៥.៨២៣	-	-	៧១.៤៨០	១៤៩.២៤៧.៨៧៦	១៥០.២១៧.០៧០
ផ្ទេរ	៤.០៣៦.៣៦៤	១៦.៤០១.៧៨៨	២.៩២២.៤២០	១៧.៥៨១.៧៣៦	-	-	-	១.២៧៩.៨៤២	-	(៤២.២២២.១១០)	-
ផ្ទេរពីទ្រព្យសម្បត្តិវិនិយោគ	២១.៩៩២.៧២២	-	-	-	-	-	-	-	-	-	២១.៩៩២.៧២២
ការលក់ចេញ	-	(១៤៥.៨០៧)	(៥៦៦.៤៦៨)	-	-	-	-	-	-	-	(៧១២.២៧៥)
រំលស់	-	(១.៩១៨.៨២៦)	(៦.៥៦០.៦៥៥)	(៦.១៧៥.៦៩០)	(៤០៥.៥៤៨)	(៨០៥.១០១)	(៣.៩៣៣.៣០២)	(១១.១៥៦.៣១០)	(៥៥.៥១៣)	-	(៣១.០១០.៩៤៥)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៣២៩.៤១៧.២២២	៧១.៤០៨.៥១៨	៣១៨.០៦៧.៦៦២	៥២.៩៨៧.៩៩៦	១.៦៩២.១៥៩	២.៥៣៥.១៥៩	៦៧.៦៩០.២៩៧	៣០៦.២២១.៦៧០	៣៤៩.៣២៧	២០៨.១៣០.២៦៧	១.៣៥៤.៩១០.២៧៧
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥											
ថ្លៃដើម	៣២៩.៤១៧.២២២	៩០.០៤៣.៦៨០	៣៩០.៥៣៥.៦៥៤	៨៦.៧៤៧.៩៤៣	៤.២២២.១៨៤	១១.០៩៩.០៦៣	១០០.២០៧.៦៦៩	៤២១.៩១៣.៩៩២	១.៤៩៩.១២១	២០៨.១៣០.២៦៧	១.៦៤៣.៨១៦.៧៩៥
រំលស់បង្គរ	-	(១៨.៦៣៥.១៦២)	(៧២.៤៦៧.៩៩២)	(៣៣.៧៦៩.៩៤៧)	(២.៥៣០.០២៥)	(៨.០៦៣.៩០៤)	(៣២.៥១៧.៣៧២)	(១១៥.៦៥២.៣២២)	(១.១៣៩.៧៩៤)	-	(២៨៨.៩០៦.៥១៤)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣២៩.៤១៧.២២២	៧១.៤០៨.៥១៨	៣១៨.០៦៧.៦៦២	៥២.៩៨៧.៩៩៦	១.៦៩២.១៥៩	២.៥៣៥.១៥៩	៦៧.៦៩០.២៩៧	៣០៦.២២១.៦៧០	៣៤៩.៣២៧	២០៨.១៣០.២៦៧	១.៣៥៤.៩១០.២៧៧

កំណត់សម្គាល់តម្រូវការសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥**

៦. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

ការផ្ទៀងផ្ទាត់ការទិញបន្ថែម ដែលជាសាច់ប្រាក់ និងមិនមែនសាច់ប្រាក់ មានដូចខាងក្រោម (ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ)៖

	៣០ មិថុនា ២០២៥ ពាន់រៀល	៣០ មិថុនា ២០២៤ ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ទិញបន្ថែម	១៥០.២១៧.០៧០	៥១.០៩៥.៣៦៦
ចំណាយការប្រាក់មូលធន	(៨៧៤.៧៦០)	(៣៦៩.៥២៦)
កំណើនបុព្វបទទៅអ្នកផ្គត់ផ្គង់	៦.៥១៨.៨៩៧	-
កំណើនទឹកប្រាក់ត្រូវសងអ្នកផ្គត់ផ្គង់	(៣១.៧៤០.៦៦០)	(២១.៦៦៤.៧០១)
សាច់ប្រាក់បានប្រើក្នុងការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១២៤.១២០.៥៤៧	២៩.០៦១.១៣៩

ចំណាយការប្រាក់ ដែលត្រូវបានធ្វើមូលធនកម្មលើទ្រព្យសកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ដំណាច់ការិយបរិច្ឆេទប្រាំមួយខែថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ មានចំនួន ៨៧៤.៧៦០ ពាន់រៀល (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៖ ៣៦៩.៥២៦ ពាន់រៀល) ។

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ននិងពេញលេញ
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥**

៧. ទ្រព្យសម្បត្តិវិនិយោគ

	ដីធ្លី(*) លានរៀល	ការកែលម្អ អគារ និងដី លានរៀល	សំណង់កំពុង សាងសង់ លានរៀល	សរុប លានរៀល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)				
ថ្លៃដើម	១២៦.៥៨៣.៦៦៥	១៧០.៧៧៥.៧២៦	២.៨៩៣.៧២៧	៣០០.២៥៣.១១៨
រំលស់បង្គរ	-	(៥៣.១៥៤.៩២៨)	-	(៥៣.១៥៤.៩២៨)
តម្លៃចុះបញ្ជីសុទ្ធ (បានធ្វើសវនកម្ម)	១២៦.៥៨៣.៦៦៥	១១៧.៦២០.៧៩៨	២.៨៩៣.៧២៧	២៤៧.០៩៨.១៩០
ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)				
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១២៦.៥៨៣.៦៦៥	១១៧.៦២០.៧៩៨	២.៨៩៣.៧២៧	២៤៧.០៩៨.១៩០
ទិញបន្ថែម	-	៨៨.៤០៦	៥១.១៣៨.៤៣០	៥១.២២៦.៨៣៦
ផ្ទេរ	៥២.៥៥៧.២៣២	៣៤៤.៥៤៥	(៥២.៩០១.៧៧៧)	-
ផ្ទេរពីទ្រព្យសម្បត្តិ និងហិក្ខារ	(២១.៩៩២.៧២២)	-	-	(២១.៩៩២.៧២២)
រំលស់	-	(១.៧១៤.២២៩)	-	(១.៧១៤.២២៩)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	១៥៧.១៤៨.១៧៥	១១៦.៣៣៩.៥២០	១.១៣០.៣៨០	២៧៤.៦១៨.០៧៥
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥				
ថ្លៃដើម	១៥៧.១៤៨.១៧៥	១៧១.២០៨.៦៧៧	១.១៣០.៣៨០	៣៣៩.៤៨៧.២៣២
រំលស់បង្គរ	-	(៥៤.៨៦៩.១៥៧)	-	(៥៤.៨៦៩.១៥៧)
តម្លៃចុះបញ្ជីសុទ្ធ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	១៥៧.១៤៨.១៧៥	១១៦.៣៣៩.៥២០	១.១៣០.៣៨០	២៧៤.៦១៨.០៧៥

(*) ដីទាំងនេះរួមមានដីនៅតំបន់សេដ្ឋកិច្ចពិសេស (SEZ) និងដីផ្សេងទៀតដែល កសស បានទិញ សម្រាប់ជួល និងទុកលក់។ សម្រាប់ដីនៅតំបន់សេដ្ឋកិច្ចពិសេស កសស បានធ្វើការដោះស្រាយ និងបានធ្វើការទូទាត់ និងធ្វើការឈូសឆាយ-ចាក់ដីតំបន់នៅជុំវិញ ជាលទ្ធផល កសស ទទួលបានដីសរុបចំនួន ៦៨ ហិកតា។ កសស បានកត់ត្រារាល់ការចំណាយលើការទូទាត់ក្នុងការដោះស្រាយ និងបានធ្វើមូលធនកម្ម ព្រមទាំងកត់ត្រាជាតម្លៃដីក្នុងបញ្ជីគណនេយ្យ និងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ក្នុងឆ្នាំ២០១២។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលា និងពេញលេញ
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥**

៧. **ទ្រព្យសម្បត្តិវិនិយោគ (ត)**
ការទិញជាសាច់ប្រាក់ នៃទ្រព្យសម្បត្តិវិនិយោគ ៖

	៣០ មិថុនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣០ មិថុនា ២០២៤ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ការទិញក្នុងអំឡុងពេលការិយបរិច្ឆេទ(សាច់ប្រាក់ និងមិនមែនសាច់ប្រាក់)	៥១.២២៦.៨៣៦	៣.៥២០.៨៧០
តំហយទឹកប្រាក់ត្រូវសងអ្នកផ្គត់ផ្គង់	-	៨៨.៧៣០
សាច់ប្រាក់បានប្រើក្នុងការទិញទ្រព្យសម្បត្តិវិនិយោគ	៥១.២២៦.៨៣៦	៣.៦០៩.៦០០

ចំនួនទឹកប្រាក់ទ្រព្យសម្បត្តិវិនិយោគខាងក្រោមនេះ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗបន្ថែមពេលវេលា ដែលបានពីអាជីវកម្មសម្បត្តិវិនិយោគ៖

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ	
	៣១ មីនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ មីនា ២០២៤ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ មីនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ មីនា ២០២៤ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណូលពីការជួល	២.៨២៩.៤៣៤	៧០០.៦៧៥	៣.៩៣៨.១៨១	១.៤៧៤.៧៥៥
ចំណាយរំលស់	(៨៥២.៥០៩)	(៩៦១.០៧១)	(១.៧១៤.២២៩)	(១.៩១២.៨២៧)
ចំណាយប្រតិបត្តិការផ្ទាល់ ដែល កើតចេញពីការវិនិយោគ ទ្រព្យសម្បត្តិវិនិយោគដែល បង្កើតឱ្យមានចំណូលពីការជួល	(៣៧៣.៩៧៧)	(៩៣២.៣៤៥)	(១.៣៦១.៣០៦)	(១.៨៥៧.៦៥៤)

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ននិងពេញលេញ
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥**

៨. ទ្រព្យសកម្មអរូបី

	កម្មវិធីកុំព្យូទ័រ ពាន់រៀល
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)	
ថ្លៃដើម	១១.៦៩៣.៧៣៧
រំលស់បង្គរ	(៩.៨៨៧.០៤៣)
តម្លៃចុះបញ្ជីសុទ្ធ (បានធ្វើសវនកម្ម)	<u>១.៨០៦.៦៩៤</u>
 <i>ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</i>	
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១.៨០៦.៦៩៤
បន្ថែម	៧២.៥០០
រំលស់បង្គរ	(៥៩២.៤៩៤)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	<u>១.២៨៦.៧០០</u>
 នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	
ថ្លៃដើម	១១.៧៦៦.២៣៧
រំលស់បង្គរ	(១០.៤៧៩.៥៣៧)
តម្លៃចុះបញ្ជីសុទ្ធ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	<u>១.២៨៦.៧០០</u>

៩. ការវិនិយោគក្នុងក្រុមហ៊ុនព្យាបាលសម្ព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជាមានទស្សនៈវិស័យ និងឆន្ទៈមុខក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោ សម្រាប់ឯករាជ្យភាពពង្រីកការដឹកជញ្ជូនទ្វីស្ទីកតាមផ្លូវទឹក ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិរបស់ប្រទេសកម្ពុជា ដោយបានសម្ភោធសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ។ ទន្ទឹមគ្នានោះ រាជរដ្ឋាភិបាលបានចង្អុលបង្ហាញអោយសហគ្រាសសាធារណៈរបស់រដ្ឋចំនួន២ (កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ) ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលក្នុងនោះ កសស មានទុនវិនិយោគចំនួន ២៦% ហើយបានចុះកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Funan Techo Inland Waterways and Logistics Company Limited (FTIWL)។ FTIWL បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នៃប្រទេសកម្ពុជា ហើយសមាមាត្រនៃផលប្រយោជន៍កម្មសិទ្ធិគឺដូចគ្នាទៅនឹងសមាមាត្រនៃសិទ្ធិបោះឆ្នោតដែលបានធ្វើឡើង។ FTIWL ដំណើរការព្រែកជីកហ្វូណនតេជោដើម្បីពង្រីកការដឹកជញ្ជូនទ្វីស្ទីកតាមផ្លូវទឹកក្នុងប្រទេស ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិ។ ព្រែកជីកហ្វូណនតេជោ នឹងចូលរួមយ៉ាងសំខាន់សម្រាប់គាំទ្រ កសស អោយមានលក្ខណៈ Multimodal Transport ក្នុងការដឹកជញ្ជូនកាន់តែសម្បូរបែប រួមមាន ផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក ផ្លូវដែក ដើម្បីអោយ កសស ឆាប់ឈានសម្រេចបានមាត្រដ្ឋានសេដ្ឋកិច្ចមួយដែលអាចប្រកួតប្រជែងខ្ពស់ និងទាក់ទាញនាវាធំៗអោយចូលចត ដោយពុំបាច់ផ្ទេរ-ផ្ទុកនៅកំពង់ផែមេ ក្នុងតំបន់នៃប្រទេសផ្សេងៗ។ លក្ខណៈសម្បត្តិនៃការបណ្តាក់ទុន គឺជាការវិនិយោគនៅក្នុងក្រុមហ៊ុនព្យាបាលសម្ព័ន្ធ ។ កសស បានចាប់ផ្តើមបង់ដើមទុននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាមិនពេញលេញ
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥**

១០. សន្និធិ

	៣០ មិថុនា ២០២៥ កាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ កាន់រៀល (បានធ្វើសវនកម្ម)
សម្ភារផ្គត់ផ្គង់	៣៨.២០០.៨៣៩	៣៧.៨៥០.៨២៨
សម្ភារងាយរលួយ	១.៣៦៤.៤៦៩	១.១២២.៩២០
ប្រេង និងប្រេងរំអិល	២.៣៦៤.៧៣៦	២.៤៥៨.៤១៣
	៤១.៩៣០.០៤៤	៤១.៤៣២.១៦១
សំវិធានធនសម្រាប់ការថយចុះតម្លៃសន្និធិ	(៨៥.៦៣៧)	(៨៥.៦៣៧)
	៤១.៨៤៤.៤០៧	៤១.៣៤៦.៥២៤

១១. គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ

	៣០ មិថុនា ២០២៥ កាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ កាន់រៀល (បានធ្វើសវនកម្ម)
គណនីអតិថិជនពាណិជ្ជកម្ម	៥៥.០៤៦.៥៧៣	៤៧.៩៥៣.៣៣០
សំវិធានធនសម្រាប់ខាតឥណទានរំពឹងទុក	(១៦១.៥៨៣)	(១០៤.១៥៧)
គណនីអតិថិជនពាណិជ្ជកម្ម-សុទ្ធ	៥៤.៨៨៤.៩៩០	៤៧.៨៤៩.១៧៣
បុរេប្រទានឱ្យអ្នកផ្គត់ផ្គង់	៧៥.០១២.៣៧១	៦៨.៤៩៣.៤៧៣
បុរេប្រទានឱ្យភាគីពាក់ព័ន្ធ (ក)	១៧.៥៧០.៧០៩	-
បុរេប្រទានឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន (ក)	១.២២១.៣០៣	១.២២១.៣០៣
ចំណាយបង់មុន	៨៥.៤១៥	៨៥.៥១៣
គណនីអតិថិជនផ្សេងៗ	៩៣.៨៨៩.៧៩៨	៦៩.៨០០.២៨៩
	១៤៨.៧៧៤.៧៨៨	១១៧.៦៤៩.៤៦២

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលា
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥**

១១. គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ (ត)

អតិថិជនរបស់ កសស គឺជាភ្នាក់ងារដឹកជញ្ជូនជាតិ និងអន្តរជាតិនានា។ គណនីអតិថិជនពាណិជ្ជកម្ម គឺជាគណនីមានរយៈពេលខ្លី។

- (ក) នេះគឺបុរេប្រទានឱ្យ Funan Techo Canal Investment Co., Ltd.
- (ខ) នេះគឺជាសមតុល្យបុរេប្រទានសាច់ប្រាក់នៅសល់ដែលឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន (ហៅកាត់ថា MoPWT) យោងទៅតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។ ប្រាក់បុរេប្រទានត្រូវបានប្រើប្រាស់សម្រាប់ការសាងសង់អគារការិយាល័យរបស់ MoPWT ។

១២. ប្រាក់បញ្ញើនៅធនាគារ

	៣០ មិថុនា ២០២៥	៣១ ធ្នូ ២០២៤
	ពាន់រៀល	ពាន់រៀល
	<i>(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</i>	<i>(បានធ្វើសវនកម្ម)</i>
ប្រាក់បញ្ញើនៅធនាគាររយៈពេលខ្លី	១១៥.៩៤៧.២៧៣	១២០.៣៨២.១២៣
បង្កការប្រាក់ត្រូវទទួល	៤.២៦៥.៤០០	៣.៦១៦.៧៤៧
	១២០.២១២.៦៧៣	១២៣.៩៩៨.៨៧០
សំវិធានធនសម្រាប់ខាតឥណទានរំពឹងទុក	(៣៣៩.៦៧៥)	(១៨៤.៦៩៥)
	១១៩.៨៧២.៩៩៨	១២៣.៨១៤.១៧៥
	៣០ មិថុនា ២០២៥	៣១ ធ្នូ ២០២៤
	ពាន់រៀល	ពាន់រៀល
	<i>(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</i>	<i>(បានធ្វើសវនកម្ម)</i>
រយៈពេលខ្លី	១១៣.១៥៦.១២៧	១១៧.៣១១.២៤២
រយៈពេលវែង	៦.៧១៦.៨៧១	៦.៥០២.៩៣៣
	១១៩.៨៧២.៩៩៨	១២៣.៨១៤.១៧៥

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នពេញលេញ
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥**

១៣. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	៣០ មិថុនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
សាច់ប្រាក់ក្នុងដៃ	៦៩៤.៥៦១	១៧៦.១៩៨
សាច់ប្រាក់នៅធនាគារ	១២.៨៧០.៨៩៣	២៧.០០៩.៦៦៩
	<u>១៣.៥៦៥.៤៥៤</u>	<u>២៧.១៨៥.៨៦៧</u>

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រក្រុមហ៊ុនសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ
សម្រាប់ដំណាច់ការិយបរិច្ឆេទចុងខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥**

១៤. ដើមទុន និងបុព្វលាភភាគហ៊ុន

	ភាគហ៊ុនប្រភេទ “ក” (*)		ភាគហ៊ុនប្រភេទ “ខ” (**)		ភាគហ៊ុនប្រភេទ “គ” (***)		បុព្វលាភភាគហ៊ុន	សរុប
	ចំនួនភាគហ៊ុន	ពាន់រៀល	ចំនួនភាគហ៊ុន	ពាន់រៀល	ចំនួនភាគហ៊ុន	ពាន់រៀល	ពាន់រៀល	ពាន់រៀល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)	៣៦៤.៥៣០.៨៦១	៣៦៤.៥៣០.៨៦១	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥	២១.៤៤២.៩៩២	២១.៤៤២.៩៩២	៦៧.៧១៥.២៣៥	៥១៨.០១៨.០៦៣
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣៦៤.៥៣០.៨៦១	៣៦៤.៥៣០.៨៦១	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥	២១.៤៤២.៩៩២	២១.៤៤២.៩៩២	៦៧.៧១៥.២៣៥	៥១៨.០១៨.០៦៣

(*) យោងតាមមាត្រា ១១ នៃលក្ខន្តិកៈ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ដែលត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ដើមទុនមានចំនួន ៤៥០.៣០២.៨២៨.០០០ រៀល ត្រូវបានបែងចែកទៅជាភាគហ៊ុនប្រភេទ “ក” ចំនួន ៣៦៤.៥៣០.៨៦១ ហ៊ុន ភាគហ៊ុនប្រភេទ “ខ” ចំនួន ៦៤.៣២៨.៩៧៥ ហ៊ុន និងភាគហ៊ុនប្រភេទ “គ” ចំនួន ២១.៤៤២.៩៩២ ហ៊ុន ដោយមានតម្លៃចារឹក ១.០០០ រៀល ក្នុងមួយភាគហ៊ុន។ ទាំងភាគហ៊ុនប្រភេទ “ក” ភាគហ៊ុនប្រភេទ “ខ” ត្រូវបានកាន់កាប់ដោយ រាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគហ៊ុនប្រភេទ “គ” ត្រូវបានកាន់កាប់ដោយ វិនិយោគិនសាធារណៈ។ ភាគហ៊ុនប្រភេទ “ក” មិនទទួលបានភាគលាភទេ ហើយក៏មិនមានសិទ្ធិបោះឆ្នោតដែរ លើកលែងតែលក្ខខណ្ឌមួយចំនួនដូចបានលម្អិតក្នុងមាត្រា ៩ នៃលក្ខន្តិកៈ។ ភាគហ៊ុនប្រភេទ “ខ” និង “គ” មានសិទ្ធិបោះឆ្នោត និងទទួលបានភាគលាភដែលត្រូវបានអនុម័តដោយ ក្រុមប្រឹក្សាភិបាល។ ដោយឡែកសម្រាប់ភាគហ៊ុនប្រភេទ “គ” ត្រូវបោះឆ្នោតអនុម័តនៅក្នុងមហាសន្និបាតភាគហ៊ុនិក។

កំណត់សម្គាល់ផែនការស្រុកស្រែចម្ការ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ននៃក្រុមហ៊ុន
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៤. ដើមទុន និងបុព្វលាភភាគហ៊ុន (ត)

(**) សេចក្តីលម្អិតនៃភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោត មានដូចខាងក្រោម៖

ភាគហ៊ុន	ភាគរយ	ចំនួនភាគហ៊ុន	តម្លៃ
ភាគហ៊ុនប្រភេទ “ខ”			
រាជរដ្ឋាភិបាលកម្ពុជា	៧៥%	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥
ភាគហ៊ុនប្រភេទ “គ” ៖			
ក្រុមហ៊ុន Kamigumi	១៣%	១១.១៥០.៣២៤	១១.១៥០.៣២៤
វិនិយោគិនសាធារណៈ	១២%	១០.២៩២.៦៦៨	១០.២៩២.៦៦៨
	២៥%	២១.៤៤២.៩៩២	២១.៤៤២.៩៩២
	១០០%	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧

១៥. ទុនបម្រុងផ្សេងៗ

	៣០ មិថុនា ២០២៥ តម្លៃ	៣១ ធ្នូ ២០២៤ តម្លៃ
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
នៅថ្ងៃទី០១ ខែមករា	៦១.៧០២.៦៤៤	៤៩.៥០៦.០៩៤
បន្ថែម៖ ទុនបម្រុងទូទៅ	៦.៣៣៦.៦៨០	៦.០៩៨.២៧៥
បន្ថែម៖ ទុនបម្រុងស្របច្បាប់	៦.៣៣៦.៦៨១	៦.០៩៨.២៧៥
	៧៤.៣៧៥.០០៥	៦១.៧០២.៦៤៤

មាត្រា៦៥ នៃមាត្រានៃសមាហរណកម្មចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ចែងថាប្រាក់ចំណេញប្រចាំឆ្នាំរបស់
កសស បន្ទាប់ពីទូទាត់ការខាតយោងទៅមុខ (ប្រសិនបើមាន) ត្រូវបានបែងចែកទៅជាទុនបម្រុងទូទៅក្នុងអត្រា៥% និង
ទុនបម្រុងស្របច្បាប់ក្នុងអត្រា៥% ។

កំណត់សម្គាល់ផែនការស្រោចស្រពស្រែ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ សម្រាប់ដំណាច់ការិយបរិច្ឆេទទី០១ ខែមិថុនា ឆ្នាំ២០២៥

១៦. ប្រាក់កម្ចី

	៣០ មិថុនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
ឥណទាន និងប្រាក់កម្ចីពី៖		
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P3 (i)	២៧.០៦៥.៣៨៣	២៧.២០៧.៦៩៤
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P4 (i)	៧០.៥៣១.០៨៤	៧៤.៥១៦.៣០៧
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P6 (i)	៣.៩៣៧.៦២៨	៣.៧៧៥.៨២២
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P8 (i)	៧៣.៧៦៤.៥៤១	៦៩.១១៤.៦៩០
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P10 (i)	១៤២.៥៦៩.៧៨១	១៣៤.៩៤៦.៩២៩
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P21 (i)	១៧៥.២៨៤.២២៤	៩៤.៦៩៣.៤៣៤
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P27 (i)	១៨.៩០២.០០០	-
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – ឥណទានរយៈពេលវែង (ii)	១៧.៥៧៥.០៩២	-
ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) – ឥណទានវិបារូបន៍	២៦.០៦៥.០០០	-
	<u>៥៥៥.៦៩៤.៧៣៣</u>	<u>៤០៤.២៥៤.៨៧៦</u>

(i) ប្រាក់កម្ចី MoEF – (JBIC) និង (JICA)

រាជរដ្ឋាភិបាលកម្ពុជា (RGC) តំណាងដោយ MoEF បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីប្រាក់ជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ("JBIC") ដើម្បី គាំទ្រដល់គម្រោងពង្រីកអាជីវកម្មរបស់ កសស ។ កសស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីប្រាក់ដាច់ដោយឡែកពីគ្នា ជាមួយ RGC តំណាងដោយ MoEF ជាមួយនឹងការរៀបចំដែល JICA និង JBIC នឹងធ្វើការទូទាត់ដោយផ្ទាល់ទៅឱ្យអ្នក ផ្គត់ផ្គង់ កសស។ ការទូទាត់សងប្រាក់កម្ចីធ្វើឡើងដោយ កសស សងទៅ MoEF តាមកាលវិភាគសងប្រាក់។

(ii) ប្រាក់កម្ចីពី MoEF

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ប្រាក់កម្ចីមក កសស ដើម្បីវិនិយោគលើក្រុមហ៊ុន Funan Techo Canal Investment Co., Ltd. ក្នុងគោលបំណងគាំទ្រ និងចូលរួមក្នុងគម្រោង ព្រែកជីកហូរណនតេជោ។

កំណត់សម្គាល់តម្រូវការសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ននិងពេញលេញ
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥**

១៦. ប្រាក់កម្ចី (ត)

កាលកំណត់របស់ឥណទាន និងប្រាក់កម្ចីទាំងនេះមានដូចខាងក្រោម៖

	៣០ មិថុនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
រយៈពេលខ្លី		
ក្នុងរយៈពេលមួយឆ្នាំ	៥៤.៨០០.៧០៥	២៦.៥២៧.៧០៦
រយៈពេលវែង		
ក្នុងរយៈពេលលើសពីមួយឆ្នាំទៅពីរឆ្នាំ	៤៣.៤៤៥.០៤៨	២៤.៣៧៥.២៧២
ក្នុងរយៈពេលលើសពីពីរឆ្នាំទៅប្រាំឆ្នាំ	៧៥.២០៣.៤២៨	៧៣.១២៥.៨១៦
ក្នុងរយៈពេលលើសពីប្រាំឆ្នាំ	៣៨២.២៤៥.៥៥២	២៨០.២២៦.០៨២
	៥០០.៨៩៤.០២៨	៣៧៧.៧២៧.១៧០
	៥៥៥.៦៩៤.៧៣៣	៤០៤.២៥៤.៨៧៦

តម្លៃសមស្របត្រូវបានគណនាអាស្រ័យទៅតាមលំហូរសាច់ប្រាក់ជាប់កិច្ចសន្យានាពេលអនាគត ដែលត្រូវបានធ្វើអប្បបរមា ដោយប្រើប្រាស់អត្រាប្រាក់កម្ចីនាពេលបច្ចុប្បន្ន។ វាត្រូវបានចាត់ថ្នាក់ជាតម្លៃសមស្របកម្រិតទី៣ ក្នុងឯកសារក្រមតម្លៃសមស្រប ដោយសារមានការរួមបញ្ចូល នូវធាតុចូលដែលមិនអាចអង្កេតបាន រួមមាន ហានិភ័យឥណទានរបស់ភាគីដៃគូជាដើម។

ឥណទាន និងប្រាក់កម្ចីជាប្រភេទប័ណ្ណក្រៅពីប្រភេទប័ណ្ណគោល មានដូចខាងក្រោម៖

	៣០ មិថុនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
ប្រាក់យ៉េនជប៉ុន (JPY)	៤៤១.៥២៣.៥៥៧	៣២៩.៧៣៨.៥៦៩
ប្រាក់ដុល្លារអាមេរិក (US\$)	១១៤.១៧១.១៧៦	៧៤.៥១៦.៣០៧
	៥៥៥.៦៩៤.៧៣៣	៤០៤.២៥៤.៨៧៦

កំណត់សម្គាល់ផែនការស្រុកស្រែចម្ការ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ទាប់ពីការកែតម្រូវព័ត៌មានហិរញ្ញវត្ថុ
សម្រាប់ដំណាច់ការិយបរិច្ឆេទទី០១ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥**

១៦. ប្រាក់កម្ចី (ត)

អត្រាការប្រាក់ប្រចាំឆ្នាំ មានដូចខាងក្រោម៖

	៣០ មិថុនា ២០២៥	៣១ ធ្នូ ២០២៤
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P3	៣,០០%	៣,០០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P4	៣,៧០%	៣,៧០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P6	៣,០០%	៣,០០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P8	២,៦៥%	២,៦៥%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P10	១,៦៥%	១,៦៥%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P21	១,២៦%	១,២៦%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P27	១,៣៦%	-
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – ឥណទានរយៈពេលវែង	២,០០%	-

១៧. កាតព្វកិច្ចអត្ថប្រយោជន៍ពេលវេលានិងវត្ថុ

ចំនួនទឹកប្រាក់ ដែលបានទទួលស្គាល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបន្ទាប់ពីការកែតម្រូវព័ត៌មានហិរញ្ញវត្ថុ មានដូចខាងក្រោម៖

	៣០ មិថុនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់	៩៧.៤០៨.៨២៧	៩៦.៣៣៨.៥២៨
ស្ថានភាពអធន (Unfunded status)	៩៧.៤០៨.៨២៧	៩៦.៣៣៨.៥២៨
បំណុលសុទ្ធដែលបានកាត់ត្រាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ចន្លោះពេល	៩៧.៤០៨.៨២៧	៩៦.៣៣៨.៥២៨

កំណត់សម្គាល់ផែនការប្រតិបត្តិការសាងសង់

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមនេះពេលមិនពេញលេញ សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៧. ភាគព្រឹត្តិអត្ថប្រយោជន៍ពេលចូលនិវត្តន៍ (ត)

បម្រែបម្រួលភាគព្រឹត្តិអត្ថប្រយោជន៍ពេលចូលនិវត្តន៍ក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	៣០ មិថុនា ២០២៥ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ លានរៀល (បានធ្វើសវនកម្ម)
សមតុល្យដើម	៩៦.៣៣៨.៥២៨	៧៧.៨៩០.៩២៥
ចំណាយលើសេវាកម្មបច្ចុប្បន្ន	១.៥១៣.៦១២	១.៨១៨.០៨៨
ចំណាយហិរញ្ញវត្ថុ	២.៥៥៣.៣៧៣	៤.៨៥៧.៨១៥
ថ្លៃសេវាកន្លងមក	-	៨.២៨៣
អត្ថប្រយោជន៍បានបង់	(២.៩៩៦.៦៨៦)	(៤.៥៧៣.៤០៩)
ខាតពីការវាយតម្លៃឡើងវិញដែលកើតពីបម្រែបម្រួល ការសន្មតនៃការវាយតម្លៃ និងបទពិសោធន៍នៃការធ្វើនិយ័តកម្ម	-	១៦.៣៣៦.៨២៦
	៩៧.៤០៨.៨២៧	៩៦.៣៣៨.៥២៨
	៣០ មិថុនា ២០២៥ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ លានរៀល (បានធ្វើសវនកម្ម)
រយៈពេលខ្លី	៦.៨១៩.១៩៦	៥.១៦២.៤៤៣
រយៈពេលវែង	៩០.៥៨៩.៦៣១	៩១.១៧៦.០៨៥
	៩៧.៤០៨.៨២៧	៩៦.៣៣៨.៥២៨

ចំណាយអត្ថប្រយោជន៍សោធននិវត្តន៍ ត្រូវបានទទួលស្គាល់នៅក្នុងខ្ទង់ ប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធខ្ទង់ការវាស់វែងភាគព្រឹត្តិអត្ថប្រយោជន៍សោធននិវត្តន៍ឡើងវិញនៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល ដូចខាងក្រោម៖

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ	
	៣០ មិថុនា ២០២៥ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣០ មិថុនា ២០២៤ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣០ មិថុនា ២០២៥ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣០ មិថុនា ២០២៤ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណាយលើសេវាកម្មបច្ចុប្បន្ន	៧៥៦.៨០៦	៤៥៤.៥២២	១.៥១៣.៦១២	៩០៩.០៨៨
ចំណាយការប្រាក់	១.២៧៦.៦៨៧	១.២១៤.៤៥៣	២.៥៥៣.៣៧៣	២.៤២៨.៩០៧
	២.០៣៣.៤៩៣	១.៦៦៨.៩៧៥	៤.០៦៦.៩៨៥	៣.៣៣៧.៩៩៥

កំណត់សម្គាល់ផ្សេងៗទៀតស្តីពីការប្រកាស

កំណត់សម្គាល់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ននៃពេលវេលា សម្រាប់ដំណាច់ការិយបរិច្ឆេទទី០១ ខែមិថុនា ឆ្នាំ២០២៥

១៧. ការកាត់បន្ថយអត្រាប្រយោជន៍ពេលវេលា និងប្រាក់ (ត)

ការសន្មតសំខាន់ជាចម្បង មានដូចខាងក្រោម៖

	២០២៥	២០២៤
មធ្យមភាគនៃឆ្នាំប្រើការងារ	១៣,៤	១៣,៤
អត្រាអប្បបរមាក្នុងមួយឆ្នាំ	៥,៥%	៥,៥%
អត្រាកំណើនប្រាក់បៀវត្សក្នុងមួយឆ្នាំ	៥,០%	៥,០%
អត្រាបម្រែបម្រួលបុគ្គលិកក្នុងមួយឆ្នាំ	០,៥%	០,៥%
អត្រាមរណៈ	១០០% នៃឆ្នាំ២០១៧ ប្រទេសថៃ	១០០% នៃឆ្នាំ២០១៧ ប្រទេសថៃ
អត្រាពិការភាព	តារាងមរណភាពធម្មតា ១០% នៃអត្រាមរណៈមុន ពេលចូលនិវត្តន៍	តារាងមរណភាពធម្មតា ១០% នៃអត្រាមរណៈមុន ពេលចូលនិវត្តន៍

១៨. ចំណូលពន្យារ

	៣០ មិថុនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
គិតត្រឹមថ្ងៃទី០១ ខែមករា	១៧.២៤២.១៨០	១៤.៥១៧.២៧៤
ទឹកប្រាក់បានទទួលអំឡុងការិយបរិច្ឆេទ/ឆ្នាំ	៦១០.០៧០	៦.១៧៣.៧៦៨
បានទទួលស្គាល់ជាចំណូលបានពីការជួល	(១.២៤៩.៩២៥)	(៣.២០៥.៩៨៣)
លម្អៀងពីការប្តូររូបិយប័ណ្ណបរទេស	(៨២.០៧៧)	(២៤២.៨៧៩)
	១៦.៥២០.២៤៨	១៧.២៤២.១៨០
	៣០ មិថុនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
រយៈពេលខ្លី	១.១៨២.២១៦	១.៣៣៦.៦៦១
រយៈពេលវែង	១៥.៣៣៨.០៣២	១៥.៩០៥.៥១៩
	១៦.៥២០.២៤៨	១៧.២៤២.១៨០

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រក្រុមប្រឹក្សាភិបាល

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥**

១៩. សម្បទានពីរាជរដ្ឋាភិបាល

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ កសស បានទទួលសំណង់អគារនៃស្ថានីយដឹកទំនិញកុងតឺន័រ ជាមួយតម្លៃសំណង់ចំនួន ៥.១៥៦.៣៣៩ ពាន់រៀល (ស្មើនឹង ១.២៧១.៩១៤ ដុល្លារអាមេរិក) ពី រាជរដ្ឋាភិបាលជប៉ុន តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ជាសម្បទាន ក្រោមគោលបំណងរួមចំណែក ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ កសស បានទទួល ស្គាល់សំណង់អគារនៃស្ថានីយដឹកទំនិញកុងតឺន័រ ជាអគារដែលស្ថិតក្រោមទ្រព្យសម្បត្តិ និងបរិក្ខារ និងសម្បទានពីរាជរដ្ឋាភិបាលពន្យារ ដែលពាក់ព័ន្ធតាមតម្លៃសំណង់។ រំលស់ស្ថានីយដឹកទំនិញកុងតឺន័រ និងចំណូលសម្បទានដែលពាក់ព័ន្ធ នឹងត្រូវបានទទួលស្គាល់ជា ចំណេញ ឬខាត នៃការប៉ាន់ស្មានអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មក្នុងរយៈពេល ៣០ឆ្នាំ។ មិនមានលក្ខខណ្ឌដែលមិនបានបំពេញ ឬ យថាភាព ភ្ជាប់ទៅនឹងសម្បទាននោះទេ។

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ កសស បានទទួលបរិក្ខារកំពង់ផែសមុទ្រជាថវិកាដាក់ចល័ត នៅតែមិនដេចចំនួន២ គ្រឿង ដែលមានតម្លៃ ៤៥.៦៤៥ លានរៀល (ស្មើនឹង ១១.០៧៩.០៧១ ដុល្លារអាមេរិក) ពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈរាជរដ្ឋាភិបាល កម្ពុជា ដែលជាជំនួយឥតសំណង ក្នុងគោលបំណងចូលរួមចំណែកក្នុងការអនុវត្តកម្មវិធី អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ កសស បានទទួលស្គាល់ថវិកាដាក់ចល័តនៅតែមិនដេចជាបរិក្ខារកំពង់ផែសមុទ្រ ដែលស្ថិតក្រោមទ្រព្យសម្បត្តិ និង បរិក្ខារ និងសម្បទានពីរាជរដ្ឋាភិបាលពន្យារ ទៅតាមតម្លៃឧបករណ៍។ រំលស់នៃថវិកាដាក់ចល័តនៅតែមិនដេច និងចំណូលសម្បទានដែល ពាក់ព័ន្ធ នឹងត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ទៅតាមការប៉ាន់ស្មានអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មក្នុងរយៈពេល ១៥ឆ្នាំ។ មិនមានលក្ខខណ្ឌដែលមិនបានបំពេញ ឬ យថាភាព ភ្ជាប់ទៅនឹងសម្បទាននោះទេ។

យោងតាម 'លិខិតប្តូរសារ' រវាងរាជរដ្ឋាភិបាលកម្ពុជា (ភាគីទទួល) និងរាជរដ្ឋាភិបាលជប៉ុន ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ផលិតផល និង/ឬ សេវាកម្មដែលផ្តល់ឱ្យក្រោមសម្បទាន ត្រូវបានរក្សា និងប្រើប្រាស់យ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាពសម្រាប់ការអនុវត្ត កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម និង គោលបំណងផ្សេងៗ។ លើសពីនេះ ផលិតផល និង/ឬ សេវាកម្ម ក្រោមជំនួយ ត្រូវបាន ប្រើប្រាស់ ជាគោលការណ៍ដោយអ្នកប្រើប្រាស់ចុងក្រោយដែលរួមទាំងភាគីទទួលផងដែរ សម្រាប់គោលបំណងមិនមែន ពាណិជ្ជកម្ម។

	៣០ មិថុនា ២០២៥ ការ៉េរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ការ៉េរៀល (បានធ្វើសវនកម្ម)
សមតុល្យដើមគ្រា	៤៧.១១១.៧០៤	៥០.៣២៦.៦៣៤
បានបញ្ចេញទៅជាចំណេញ-ខាត អំឡុងការិយបរិច្ឆេទ/ឆ្នាំ	(១.៦០៧.៤៦៥)	(៣.២១៤.៩៣០)
សមតុល្យចុងគ្រា	៤៥.៥០៤.២៣៩	៤៧.១១១.៧០៤
	៣០ មិថុនា ២០២៥ ការ៉េរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ការ៉េរៀល (បានធ្វើសវនកម្ម)
រយៈពេលខ្លី	៣.២១៤.៩៣០	៣.២១៤.៩៣០
រយៈពេលវែង	៤២.២៨៩.៣០៩	៤៣.៨៩៦.៧៧៤
	៤៥.៥០៤.២៣៩	៤៧.១១១.៧០៤

កំណត់សម្គាល់ផ្សេងៗទៀតស្តីពីការប្រកាស

កំណត់សម្គាល់លើការប្រកាសប្រើប្រាស់ប្រព័ន្ធគណនេយ្យ សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២០. ភាគហ៊ុន

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានអនុម័តលើការបែងចែកភាគលាភទាក់ទងនឹងប្រាក់ចំណេញនៃដំណាច់ឆ្នាំហិរញ្ញវត្ថុថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានដូចខាងក្រោម៖

	៣០ មិថុនា ២០២៥ កាន់រៀង (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣០ មិថុនា ២០២៤ កាន់រៀង (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ភាគហ៊ុន ប្រភេទ “ខ”	៥.០០០.០០០	៥.០០០.០០០
ភាគហ៊ុន ប្រភេទ “គ”	១១.៨៧៩.៤១៨	១០.៨០៧.២៦៨
	<u>១៦.៨៧៩.៤១៨</u>	<u>១៥.៨០៧.២៦៨</u>

២១. ចំណូលពីកិច្ចសន្យាជាមួយអតិថិជន

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ	
	៣០ មិថុនា ២០២៥ កាន់រៀង (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣០ មិថុនា ២០២៤ កាន់រៀង (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣០ មិថុនា ២០២៥ កាន់រៀង (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣០ មិថុនា ២០២៤ កាន់រៀង (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណូលលើកដាក់ពីនាវា	៧០.៧៣២.៤០១	៥៦.២០២.០៧២	១២៥.៥៥៤.៦២៦	១០២.៤០៧.២៩០
ចំណូលលើកដាក់លើទីលាន (LO-LO)	៤៦.១៣៨.៨០៣	៣៦.៩៧៥.៥៨៦	៨៣.៤០១.០៨១	៦៧.០៥៤.៦១៧
ចំណូលពីសេវាកម្មផ្ទៃ	២៥.៨០៤.២៧៨	១៨.៩៩៧.៨៩៥	៤៦.០៣៦.៥៣៣	៣៧.៥៦៦.៤២៥
ចំណូលផ្សេងៗ	១.០១២.៣៩៨	៨៣៣.៨០០	១.៥៦៤.៧២៦	១.៧៦៧.៦២៨
	<u>១៤៣.៦៨៧.៨៨០</u>	<u>១១៣.០០៩.៣៥៣</u>	<u>២៥៦.៥៥៦.៩៦៦</u>	<u>២០៨.៧៩៥.៥៦០</u>
ពេលវេលានៃការទទួលស្គាល់ចំណូល				
ទទួលស្គាល់នៅពេលតែមួយ	១៣៥.៧៧៦.៩២៧	១០៦.៣៤៨.៥១៥	២៤៣.១៨៣.៤៤៤	១៩៧.៣៧៨.៣៦០
ទទួលស្គាល់តាមដំណាក់កាល	៧.៩១០.៩៥៣	៦.៦៦០.៨៣៨	១៣.៣៧៣.៥២២	១១.៤១៧.២០០
	<u>១៤៣.៦៨៧.៨៨០</u>	<u>១១៣.០០៩.៣៥៣</u>	<u>២៥៦.៥៥៦.៩៦៦</u>	<u>២០៨.៧៩៥.៥៦០</u>

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥**

២២. ចំណាយប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ	
	៣០ មិថុនា ២០២៥	៣០ មិថុនា ២០២៤	៣០ មិថុនា ២០២៥	៣០ មិថុនា ២០២៤
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ប្រាក់បៀវត្សរ៍បុគ្គលិក	២៦.៨៨១.៥០៨	២២.០០២.៥៧៩	៥០.៤៦៤.៣៤០	៤២.១៧៦.៧៦៩
ប្រាក់រង្វាន់	១០.៣២១.៤១២	៦.០២៦.០៧៥	១៤.៤៦៦.១៨៥	១១.១៥៨.៨១១
បង្គរការទូទាត់ប្រាក់បំណាច់អតីតភាព ការងារ	២.២៨៦.៦៣៣	១.៩៥៣.៧៨៧	៣.៣៦៥.៩៥៩	២.៩០៦.៣៤០
ចំណាយអត្ថប្រយោជន៍សោធននិវត្តន៍ (កំណត់សម្គាល់ ១៧)	២.០៣៣.៤៩៣	១.៦៦៨.៩៧៥	៤.០៦៦.៩៨៥	៣.៣៣៧.៩៥១
ចំណាយសន្តិសុខសង្គមផ្សេងៗ	៥៦៤.៣៨២	៣៦៥.៨២៨	៩៧៧.០០៨	៧០៧.៣៥១
លាភការបស់ក្រុមប្រឹក្សាភិបាល	៣៤៩.២០០	៣៤៩.២០០	៦៩៨.៤០០	៦៩៨.៤០០
ប្រាក់ឈ្នួលសម្រាប់អ្នកម៉ៅការ ចំណាយផ្សេងៗពាក់ព័ន្ធនឹង បុគ្គលិក	២២.៤១៥	៣២.៤១៥	៤៩.០០០	៦២.៣៣០
	២.១៧៤.២៦៨	១.៦២៧.៨៦៣	៤.១៥៤.៧៨៥	៣.០៨១.៧២៤
	៤៤.៦៣៣.៣១១	៣៤.០២៦.៧២២	៧៨.២៦២.៦៦២	៦៤.១២៩.៦៧៦

២៣. ចំណាយសម្ភារៈធ្លាក់ធ្លិន

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ	
	៣០ មិថុនា ២០២៥	៣០ មិថុនា ២០២៤	៣០ មិថុនា ២០២៥	៣០ មិថុនា ២០២៤
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណាយលើសម្ភារៈងាយរងគ្រោះ	១២.៤៣៧.៥៧៧	១២.០៧៦.១៤៩	២៤.៥៥៤.៦៩៣	២៤.០០៤.១២៨
គ្រឿងបន្លាស់	៥.៥១៩.៣៤២	៦.៧៤១.៩៩៣	១១.៤៧៦.៥៣៣	១៤.១៣៥.៣៨៤
សម្ភារឃ្លាំង	៧.៣៥៨.៣៨៥	៤.៨៧៧.០១២	១៤.៦៥១.៥៩៨	១០.៤៨៥.៤៣២
ប្រេងរ៉ែអិល និងប្រេងម៉ាស៊ីន - សម្ភារ ផ្គត់ផ្គង់	១.៥៣៥.១៦៦	១.១១៨.៣៣៣	២.៩៤២.១០៩	២.១៨៥.៥៦០
សម្ភារផ្គត់ផ្គង់ការិយាល័យ	១.២៣៧.៣៧៩	១.០៣៦.៩៥៣	១.៧៩៤.៤១០	១.៦៩៦.១៨៩
សម្ភារប្រើប្រាស់ផ្សេងៗ	១.២៥១.៤៣៩	៨៨.០៤៦	១.៥៧៣.៣៤៩	២៥០.៣៦៨
	២៩.៣៣៩.២៨៨	២៥.៨៨៨.៤៨៦	៥៦.៩៩២.៦៩២	៥២.៧៥៧.០៦១

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាពេញលេញ
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥**

២៤. ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ ទ្រព្យសម្បត្តិវិនិយោគ និងរំលស់ទ្រព្យសកម្មអរូបី

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ	
	៣០ មិថុនា ២០២៥	៣០ មិថុនា ២០២៤	៣០ មិថុនា ២០២៥	៣០ មិថុនា ២០២៤
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ទ្រព្យសម្បត្តិ និងបរិក្ខារ	១៤.៥៨៣.១២២	១១.៦១០.២៣៥	៣១.០១០.៩៤៥	២២.៩៨៤.៥៦០
ទ្រព្យសម្បត្តិវិនិយោគ	៨៥២.៥០៩	៩៦១.០៧១	១.៧១៤.២២៩	១.៩១២.៨២៧
ទ្រព្យសកម្មអរូបី	២៩៦.៥៤៨	២៩៥.២៧៦	៥៩២.៤៩៤	៥៩០.៥៥២
	១៥.៧៣២.១៧៩	១២.៨៦៦.៥៨២	៣៣.៣១៧.៦៦៨	២៥.៤៨៧.៩៣៩

២៥. (ចំណាយ)/ចំណូលហិរញ្ញវត្ថុ - សុទ្ធ

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ	
	៣០ មិថុនា ២០២៥	៣០ មិថុនា ២០២៤	៣០ មិថុនា ២០២៥	៣០ មិថុនា ២០២៤
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណូលហិរញ្ញវត្ថុ ៖				
ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅធនាគារ				
(ក)	១.៣៦៨.៨៣១	១.៧៨៥.១០៨	២.៩៩៩.៧៧៤	៣.៨៩៦.០៦២
ចំណេញពីការប្តូរប័ណ្ណបរទេស	-	១១.៦៥១.១៥៩	-	៣២.០៦៧.៥៨៦
	១.៣៦៨.៨៣១	១៣.៤៣៦.២៦៧	២.៩៩៩.៧៧៤	៣៥.៩៦៣.៦៤៨
ចំណាយហិរញ្ញវត្ថុ ៖				
ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(២.១០០.៤២៩)	(១.៩១២.០៦៥)	(៣.៩៥០.៣៣៦)	(៣.៨៤០.៩៩១)
ចំណាយការប្រាក់លើឥណទានពី				
ធនាគារ	(២៩៦.៩៥៤)	(២៩២.៩៤៧)	(២៩៦.៩៥៤)	(៥៦៤.៦៤១)
ខាតសុទ្ធពីការប្តូរប័ណ្ណបរទេស				
រូបិយប័ណ្ណបរទេស (គ)	(១៥.៣៥៧.៨៣៤)	-	(៣០.៨៣៩.៧៦៩)	-
	(១៧.៧៥៥.២១៧)	(២.២០៥.០១២)	(៣៤.០៨៧.០៥៩)	(៤.៤០៥.៦៣២)
(ចំណាយ)/ចំណូលហិរញ្ញវត្ថុ - សុទ្ធ	(១៦.៣៨៦.៣៨៦)	១១.២៣១.២៥៥	(៣១.០៨៧.២៨៥)	៣១.៥៥៨.០១៦

កំណត់សម្គាល់ផែនការស្រុកស្រែចម្ការ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ននៃការវិនិយោគសាងសង់
សម្រាប់ដំណាច់ការិយបរិច្ឆេទទី១០ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥**

២៥. (ចំណាយ)/ចំណូលហិរញ្ញវត្ថុ - សុទ្ធ (ត)

- (ក) ចំណូលការប្រាក់គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗដែលធ្វើនៅក្នុងធនាគារក្នុងស្រុក ក្នុងអំឡុងការិយបរិច្ឆេទ។
- (ខ) ចំណាយការប្រាក់គឺជាការប្រាក់ លើប្រាក់កម្ចីដែលទទួលបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការ ធ្វើហិរញ្ញប្បទានដោយ JICA និង JBIC (កំណត់សម្គាល់ ១៥ និង២៦)។
- (គ) កសស មានប្រាក់កម្ចីជាប្រាក់យើងជប៉ុន និងជាប្រាក់ដុល្លារអាមេរិក (កំណត់សម្គាល់ ១៦)។ ដោយសារតែការ ឡើងចុះនៃតម្លៃ ប្រាក់រៀល ធៀបនឹងប្រាក់យើងជប៉ុន វាបណ្តាលឱ្យមានការខាត ឬចំណេញជាសាវ័ន្ត លើការ ប្តូររូបិយប័ណ្ណលើប្រាក់កម្ចីរបស់កសស។ អត្រាប្តូររូបិយប័ណ្ណ ដែលត្រូវបានផ្សព្វផ្សាយដោយ ធនាគារជាតិ នៃ កម្ពុជានាដំណាច់ការិយបរិច្ឆេទរាយការណ៍មានដូចខាងក្រោម៖

	៣០ មិថុនា ២០២៥	៣១ មីនា ២០២៥	៣១ ធ្នូ ២០២៤	៣០ មិថុនា ២០២៤	៣១ មីនា ២០២៤
ប្រាក់យើង/ប្រាក់រៀល	២៧.៩១៥	២៦.៧២៥	២៥.៦១៥	២៥.៧២០	២៦.៨៣៥
ប្រាក់ដុល្លារអាមេរិក/ប្រាក់ រៀល	៤.០១០	៤.០០០	៤.០២៥	៤.១១០	៤.០៤១

២៦. ចំណាយពន្ធលើប្រាក់ចំណូល

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបទប្បញ្ញត្តិពន្ធដារនាពេលបច្ចុប្បន្ន ដែលត្រូវបានអនុម័តរួចជា ស្ថាពរនាការបរិច្ឆេទរាយការណ៍។ គណៈគ្រប់គ្រងវាយតម្លៃអំពីស្ថានភាពដែលបានប្រកាសពន្ធ ជាមួយនឹងស្ថានភាពនៃ បទប្បញ្ញត្តិពន្ធដារ។ ក្រុមហ៊ុនកត់ត្រាសិទ្ធិធនទៅតាមភាពសមស្រប អាស្រ័យទៅតាមមូលដ្ឋាននៃចំនួនប្រាក់ពន្ធ ដែល ក្រុមហ៊ុនរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិពន្ធទាំងនេះមានការប្រែប្រួលពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុង ក្រោយលើចំនួនបំណុលពន្ធ នឹងធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យរបស់អាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុង ក្រោយមានភាពខុសគ្នាពីការកត់ត្រាដំបូង ភាពខុសគ្នានេះនឹងធ្វើឱ្យប៉ះពាល់ដល់ចំនួនបំណុលពន្ធ និងសមតុល្យទឹកប្រាក់ ក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធនោះត្រូវបានធ្វើឡើង។

កំណត់សម្គាល់ផែស្វយ័តក្រុមព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលា និងពេញលេញ
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣០ ខែមិថុនា ឆ្នាំ២០២៥**

២៧. ចំណេញក្នុងមួយភាគហ៊ុន

(ក) មូលដ្ឋានប្រាក់ចំណេញក្នុងមួយភាគហ៊ុន (Basic earnings per share)

មូលដ្ឋានប្រាក់ចំណេញក្នុងមួយភាគហ៊ុន ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ម្ចាស់ភាគហ៊ុនរបស់កសស ចែកនឹងចំនួនភាគហ៊ុនធម្មតាមធ្យមដែលបានបោះផ្សាយក្នុងការិយបរិច្ឆេទ។

	ដំណាច់ការិយបរិច្ឆេទទី៣០		ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ	
	មិថុនា ២០២៥	មិថុនា ២០២៤	មិថុនា ២០២៥	មិថុនា ២០២៤
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណេញរបស់ភាគទុនិក	១៧.៧៥០.៨០៤	៣៧.៧៩២.០៣៧	២៨.២៥៨.៦៦៨	៧១.០៨៧.៨១៤
ចំនួនភាគហ៊ុនមធ៙ម	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧
មូលដ្ឋានប្រាក់ចំណេញក្នុងមួយ ភាគហ៊ុន (រៀល)	២០៦.៩៥	៤៤០.៦១	៣២៩.៩៥	៨២៨.៨០

(ខ) ចំណេញក្នុងមួយភាគហ៊ុនថយចុះ (Diluted earnings per share)

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ៙មនៃភាគហ៊ុនធម្មតាដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។ កសស មិនមានភាគហ៊ុនដែល មានសក្តានុពលអាចផ្ទេរទៅជាភាគហ៊ុនធម្មតានោះទេ នាដំណាច់ការិយបរិច្ឆេទនេះ។ ដូចនេះ ចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន។

២៨. ប្រតិបត្តិការភាគីពាក់ព័ន្ធ

កសស ស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថិតនៅក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ប្រតិបត្តិការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានចាត់ទុកថាជាប្រតិបត្តិការភាគីពាក់ព័ន្ធ។

(ក) សមតុល្យភាគីពាក់ព័ន្ធ

(i) ទឹកប្រាក់ជំពាក់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

	៣០ មិថុនា ២០២៥	៣១ ធ្នូ ២០២៤
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
ប្រាក់កម្ចីពី៖		
MoEF – (JBIC)	១៧៥.២៩៨.៦៣៦	១៧៤.៦១៤.៥១៣
MoEF – (JICA)	៣៣៦.៧៥៦.០០៥	២២៩.៦៤០.៣៦៣
MoEF	១៧.៥៧៥.០៩២	-
	៥២៩.៦២៩.៧៣៣	៤០៤.២៥៤.៨៧៦

កំណត់សម្គាល់ផែនការស្រុកស្រែសម្បែង

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ននៃការវិនិយោគ
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥**

២៨. ប្រតិបត្តិការភាគីពាក់ព័ន្ធ (ត)
(ក) សមតុល្យភាគីពាក់ព័ន្ធ (ត)
(ii) ទឹកប្រាក់ត្រូវបានបញ្ជូនពីភាគីពាក់ព័ន្ធ

	៣០ មិថុនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
បុរេប្រទានទៅឱ្យ Funan Techo Canal Investment Co., Ltd (កំណត់សម្គាល់ ១១)	១៧.៥៧០.៧០៩	-
បុរេប្រទានទៅឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន (កំណត់សម្គាល់ ១១)	១.២២១.៣០៣	១.២២១.៣០៣
	<u>១៨.៧៩២.០១២</u>	<u>១.២២១.៣០៣</u>

(ខ) ប្រតិបត្តិការភាគីពាក់ព័ន្ធ

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ	
	៣០ មិថុនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣០ មិថុនា ២០២៤ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣០ មិថុនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣០ មិថុនា ២០២៤ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណាយប្រាក់អំឡុងការិយបរិច្ឆេទ				
MoEF – (JICA)	៦៣៦.៧១៥	៤៤៧.៧២៣	១.០៧២.៩០៨	៨៩៧.៦៤០
MoEF – (JBIC)	១.៤៦៣.៧១៤	១.៤៦៤.៣៤២	២.៨៧៧.៤២៨	២.៩៤៣.៣៥១
	<u>២.១០០.៤២៩</u>	<u>១.៩១២.០៦៥</u>	<u>៣.៩៥០.៣៣៦</u>	<u>៣.៨៤០.៩៩១</u>

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥**

២៨. ប្រតិបត្តិការតាមការកំណត់ (ត)

(គ) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ សម្រាប់ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ មានដូចខាងក្រោម៖

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ	
	៣០ មិថុនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣០ មិថុនា ២០២៤ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣០ មិថុនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣០ មិថុនា ២០២៤ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ក្រុមប្រឹក្សាភិបាល				
កម្រៃ និងចំណាយពាក់ព័ន្ធផ្សេងៗ	៣៤៩.២០០	៣៤៩.២០០	៦៩៨.៤០០	៦៩៨.៤០០
	<u>៣៤៩.២០០</u>	<u>៣៤៩.២០០</u>	<u>៦៩៨.៤០០</u>	<u>៦៩៨.៤០០</u>
បុគ្គលិកថ្នាក់គ្រប់គ្រងសំខាន់ៗ				
ប្រាក់បៀវត្សរ៍ និងចំណាយផ្សេងៗ	១.១៨០.៩១៦	៩៩៩.២២២	២.៧០២.៩១០	២.៣២៦.២២២
ចំណាយអត្ថប្រយោជន៍សោធននិវត្តន៍ (*)	១០៨.៥០០	៨៧.៦៦៤	១៧២.៣៥៣	១៤០.៦៤៤
	<u>១.២៨៩.៤១៦</u>	<u>១.០៨៦.៨៨៦</u>	<u>២.៨៧៥.២៦៣</u>	<u>២.៤៦៦.៨៦៦</u>

បុគ្គលិកថ្នាក់គ្រប់គ្រងសំខាន់ៗ រួមមានអគ្គនាយក និងនាយក ដែលជាអ្នកសម្រេចចិត្តជាយុទ្ធសាស្ត្រ លើការដឹកនាំ លើផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការរបស់ កសស ។

(*) គម្រោងអត្ថប្រយោជន៍សោធននិវត្តន៍ ត្រូវបានផ្តល់ជូនបុគ្គលិក កសស ក៏ដូចជាបុគ្គលិកថ្នាក់គ្រប់គ្រងសំខាន់ៗ។

២៩. កិច្ចសន្យា

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ កសស មានកិច្ចសន្យាលើការចំណាយមូលធន សម្រាប់ការបញ្ជូនទិញសេវាកម្មសាងសង់ ទ្រព្យសម្បត្តិ និងបរិក្ខារ ចំនួន ១.១១៨.០៣៣ លានរៀល (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ៖ ៦៥២.៤៦៣ លានរៀល)។



កំពង់ផែស្វយ័តក្រុងព្រះសីហនុ



អាសយដ្ឋាន

តិរៈវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ព្រះរាជាណាចក្រកម្ពុជា

ទំនាក់ទំនង

☎ ០៣៤ ៩៣៣ ៤១៦ 🌐 www.pas.gov.kh
☎ ០៣៤ ៩៣៣ ៥១១ ✉ pasinfo@pas.gov.kh
☎ ០៧៨ ៤៩៦ ៧៨៩ 📌 Sihanoukville Autonomous Port